

ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ន

**ក្រុមហ៊ុនផេសប៊ិក (ខេមបូឌា) ភីអិលស៊ី និង
ក្រុមហ៊ុន បុត្រសម្ព័ន្ធ**

**ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និងសម្រាប់រយៈពេល៣
ខែបន្តបន្ទាប់ពីចុងការិយបរិច្ឆេទ**


មាតិកា

	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍ត្រួតពិនិត្យឡើងវិញនូវព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ន	២
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបណ្តោះអាសន្នរបស់សម្ព័ន្ធក្រុមហ៊ុន	៤
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបណ្តោះអាសន្នរបស់ក្រុមហ៊ុន	៦
របាយការណ៍ចំណេញ ឬខាត និងរបាយការណ៍ចំណូលពេញលេញបណ្តោះអាសន្នរបស់សម្ព័ន្ធក្រុមហ៊ុន	៨
របាយការណ៍ចំណេញ ឬខាត និងរបាយការណ៍ចំណូលពេញលេញបណ្តោះអាសន្នរបស់ក្រុមហ៊ុន	១០
របាយការណ៍បម្រែបម្រួលមូលធនបណ្តោះអាសន្នរបស់សម្ព័ន្ធក្រុមហ៊ុន	១១
របាយការណ៍បម្រែបម្រួលមូលធនបណ្តោះអាសន្នរបស់ក្រុមហ៊ុន	១២
របាយការណ៍លំហូរសាច់ប្រាក់បណ្តោះអាសន្នរបស់សម្ព័ន្ធក្រុមហ៊ុន	១៣
របាយការណ៍លំហូរសាច់ប្រាក់បណ្តោះអាសន្នរបស់ក្រុមហ៊ុន	១៥
កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ន	១៧

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល អមជាមួយនឹងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបណ្តោះអាសន្ន របស់ក្រុមហ៊ុន ផេសប៊ិក (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា ក្រុមហ៊ុន) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន (ហៅកាត់ថា សម្ព័ន្ធក្រុមហ៊ុន) គិតត្រឹម ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និងព័ត៌មានបណ្តោះអាសន្នដែលទាក់ទងទៅនឹង របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញ ផ្សេងទៀត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ត្រីមាស និងការិយបរិច្ឆេទ ៣ខែចុងក្រោយ រួមទាំងព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ន ត្រូវបានរៀបចំឡើងដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ដោយស្របតាមស្តង់ដារ គណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន។

ជំនួសឱ្យក្រុមប្រឹក្សាភិបាល



Lim Pay Chuan
ប្រធានក្រុមប្រឹក្សាភិបាល

ទីក្រុងភ្នំពេញ ប្រទេសម៉ាឡេស៊ី
កាលបរិច្ឆេទថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០



របាយការណ៍ត្រួតពិនិត្យឡើងវិញនៃព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ន

ប្រ៊ុន សនថុន (ខេមបូឌា) លីមីតធីត
 ជាន់ទី២០ អាគារកាណាឌីយ៉ា
 ៣១៥ ផ្លូវព្រះអង្គខ្នង
 កែងមហាវិថីព្រះមុនីវង្ស
 សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ
 រាជធានីភ្នំពេញ
 ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ +៨៥៥ ៩៦៦ ៥២០
www.granthornton.com.kh

ជូនចំពោះភាគទុនិករបស់

ផេសប៊ិក (ខេមបូឌា) ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

យើងបានធ្វើការត្រួតពិនិត្យឡើងវិញនៃរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននៃក្រុមហ៊ុនផេសប៊ិក (ខេមបូឌា) ភីអិលស៊ី (“ក្រុមហ៊ុន”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ (រួមគ្នាហៅថា “សម្ព័ន្ធក្រុមហ៊ុន”) ដែលរួមបញ្ចូលនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបណ្តោះអាសន្នគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និងរបាយការណ៍ចំណេញ ឬខាត និងរបាយការណ៍ចំណូលពេញលេញបណ្តោះអាសន្ន បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់រយៈពេល ៣ខែបន្ទាប់ពីការិយបរិច្ឆេទចុងឆ្នាំ រួមទាំងការពន្យល់លើកំណត់សម្គាល់។ ក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនមានតួនាទីក្នុងការរៀបចំ និង លាតត្រដាងទៅលើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ ដោយគោរពតាមស្តង់ដារអន្តរជាតិនៃកម្ពុជា ៣៤ របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន។ ទំនួលខុសរបស់យើងគឺ ធ្វើការសរុបសេចក្តីទៅលើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នទាំងនេះ ដោយផ្អែកទៅលើការត្រួតពិនិត្យរបស់យើង។

ដែនកំណត់នៃការត្រួតពិនិត្យ

យើងបានធ្វើការត្រួតពិនិត្យរបស់យើងស្របតាមស្តង់ដារអន្តរជាតិរបស់កម្ពុជា ស្តីពីការចូលរួមពិនិត្យឡើងវិញ ២៤១០ ការពិនិត្យឡើងវិញនៃព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ន ដែលអនុវត្តដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យឡើងវិញនៃព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ន រួមមានការធ្វើការសាកសួរជាចម្បងនៃអ្នកដែលទទួលខុសត្រូវចំពោះបញ្ហាហិរញ្ញវត្ថុ និងគណនេយ្យ និងអនុវត្តនីតិវិធីវិភាគ និងនីតិវិធីពិនិត្យផ្សេងទៀត។ ការពិនិត្យឡើងវិញ មានដែនកំណត់តូចជាងការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិរបស់កម្ពុជា ដូច្នេះហើយយើងនឹង មិនទទួលបានការធានាថាយើងនឹងដឹងអំពីបញ្ហាសំខាន់ៗទាំងអស់ដែលអាចនឹងត្រូវបង្ហាញនៅក្នុងដំណើរការសវនកម្មទេ។ ដូច្នេះហើយ យើងមិនបញ្ចេញមតិសវនកម្មទេ។

ការសរុបសេចក្តី

ផ្អែកទៅលើការត្រួតពិនិត្យឡើងវិញរបស់យើង មិនមានបញ្ហាណាមួយដែលគួរអោយចាប់អារម្មណ៍ ដែលជាហេតុអោយយើងមានការជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នរបស់យើងគឺមិនត្រូវបានរៀបចំទុកជាមុនឡើយ នឹងត្រឹមត្រូវ ដោយគោរពតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន។

គណនេយ្យករជំនាញនិងសវនករប្រតិស្រុត

សមាជិកភាពប្រ៊ុន សនថុន អន្តរជាតិ។ ប្រ៊ុន សនថុន អន្តរជាតិ និង សមាជិកគឺមិនមែនជាដៃគូរពាណិជ្ជកម្មទូទាំងសកលលោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។

បញ្ជាក់ស្តីពីការបញ្ជាក់

ព័ត៌មានពេញលេញ នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ផ្អែកទៅលើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មហើយ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្របទៅតាមលក្ខខណ្ឌប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរបាយការណ៍ ចំណូលពេញលេញ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ រួមទាំងការបកស្រាយលើកំណត់ សម្គាល់ សម្រាប់បញ្ជាក់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មិនត្រូវបានធ្វើសវនកម្ម ឬត្រួតពិនិត្យឡើងវិញឡើយ។

Grant Thornton

ប្រធាន សន្តបុន ខេមបូឌា លីមីតធីត
គណនេយ្យករជំនាញ
សវនករប្រតិបត្តិបញ្ជី





Ronald C. Almera
នាយកសវនករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០

គណនេយ្យករជំនាញនិងសវនករប្រតិបត្តិ

សមាជិកភាពប្រធាន សន្តបុន អន្តរជាតិ។ ប្រធាន សន្តបុន អន្តរជាតិ និង សមាជិកគឺមិនមែនជាដៃគូរពាណិជ្ជកម្មទូទាំងសកល លោកទេ។ រាល់សេវាកម្មនានាត្រូវបានផ្តល់យ៉ាងឯករាជ្យដោយសមាជិកនីមួយៗ។

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបណ្តោះអាសន្ន របស់សម្ព័ន្ធក្រុមហ៊ុន

		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		(បានធ្វើសវនកម្មរួច) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	សំគាល់	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលវែង					
ទ្រព្យសម្បត្តិ រោងចក្រ និងគ្រឿងបរិក្ខារ	៦	១៥.១១៧	៦១.៩៨០	១៥.៤០៤	៦៣.០៤៩
ទ្រព្យសកម្មអរូបិយ		៥	២១	៥	២០
ទ្រព្យសកម្មកិច្ចសន្យា	៩	១៣១.១១០	៥៣៧.៥៥១	១៩៨.២០០	៨១១.២៣៣
ទ្រព្យសកម្មរយៈពេលវែង		១៤៦.២៣២	៥៩៩.៥៥២	២១៣.៦០៩	៨៧៤.៣០២
ទ្រព្យសកម្មរយៈពេលខ្លី					
គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទទួលផ្សេងៗ	១០	៥.២០៥	២១.៣៤១	៣.៦៦៧	១៥.០០៩
សន្និធិ	១១	៣.៦២៥	១៤.៨៦៣	៤.៣៣៥	១៧.៧៤៣
ទ្រព្យសកម្មកិច្ចសន្យា	៩	៩៨.០៥៨	៤០២.០៣៨	១៨.៧៨៩	៧៦.៩០៣
ទឹកប្រាក់ទទួលបានពីភាគីពាក់ព័ន្ធ	២៣	៤	១៦	២.៣៣២	៩.៥៤៥
សាច់ប្រាក់ និងសមតុល្យធនាគារ	១២	៥.៦៣១	២៣.០៨៧	៥.៥២៤	២២.៦១០
ទ្រព្យសកម្មរយៈពេលខ្លី		១១២.៥២៣	៤៦១.៣៤៥	៣៤.៦៤៧	១៤១.៨១០
ទ្រព្យសកម្មសរុប		២៥៨.៧៥៥	១.០៦០.៨៩៧	២៤៨.២៥៦	១.០១៦.១១២

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបណ្តោះអាសន្ន របស់សម្ព័ន្ធក្រុមហ៊ុន (ត)

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០			(បានធ្វើសវនកម្ម) ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	សំគាល់	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
មូលធន និងបំណុល					
មូលធន					
ដើមទុន	១៣	៧.៤៩៤	៣០.៧២៥	៧.១០០	២៨.៨៦៩
ដើមទុនបុព្វលាភ	១៣.១	២.៥៤២	១០.៤២២	-	-
ដើមទុនបម្រុងទុក	១៣.២	(៥.៧០១)	(២៣.៣៧៤)	(៥.៨១៥)	(២៣.៧២៩)
ចំណេញរក្សាទុក		១៥.៤៨៩	៦៣.៥០៥	១៥.៨០២	៦៤.៣៩០
លម្អៀងពីអត្រាប្តូរប្រាក់		-	២	-	៤០៦
មូលធនត្រូវបែងចែកទៅក្រុមហ៊ុនមេសរុប		១៩.៨២៤	៨១.២៨០	១៧.០៨៧	៦៩.៩៣៦
ផលប្រយោជន៍ភាគីតិច		២	៨	៥	២១
មូលធនសរុប		១៩.៨២៦	៨១.២៨៨	១៧.០៩២	៦៩.៩៥៧
បំណុល					
បំណុលរយៈពេលវែង					
ប្រាក់កម្ចី	១៥	៩៨.១៩២	៤០២.៥៨៧	១០០.០៧៧	៤០៩.៦១៥
បំណុលភតិសន្យា	៧	៤	១៦	២៣	៩៤
បំណុលពន្ធពន្យា	២១	៥៤០	២.២១៤	៤៥៣	១.៨៥៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១៦	៥.៧៥៣	២៣.៥៨៧	៥.៨៦៨	២៤.០១៨
បំណុលរយៈពេលវែងសរុប		១០៤.៤៨៩	៤២៨.៤០៤	១០៦.៤២១	៤៣៥.៥៨១
បំណុលរយៈពេលខ្លី					
គណនីអ្នកផ្គត់ផ្គង់ និងបំណុលផ្សេងៗ	១៤	២៤.៩២១	១០២.១៧៦	១០.៨៥៨	៤៤.៤៤២
ទឹកប្រាក់ដែលជំពាក់ក្រុមហ៊ុនមេ	២៣	៦០.៧៩៥	២៤៩.២៦០	៦២.៨៩២	២៥៧.៤១៧
ទឹកប្រាក់ដែលជំពាក់ទៅភាគីសម្ព័ន្ធហិរញ្ញវត្ថុ	២៣	៣៣.២៩៧	១៣៦.៥១៨	៣៦.៦៦៧	១៥០.០៧៨
ប្រាក់កម្ចី	១៥	១៣.៧៣៦	៥៦.៣១៨	១២.៦១៤	៥១.៦២៩
បំណុលភតិសន្យា	៧	៧៣	២៩៩	៧២	២៩៥
ពន្ធលើប្រាក់ចំណូលត្រូវបង់		១.៦១៨	៦.៦៣៤	១.៦៤០	៦.៧១៣
បំណុលរយៈពេលខ្លីសរុប		១៣៤.៤៤០	៥៥១.២០៥	១២៤.៧៤៣	៥១០.៥៧៤
បំណុលសរុប		២៣៨.៩២៩	៩៧៩.៦០៩	២៣១.១៦៤	៩៤៦.១៥៥
មូលធន និងបំណុលសរុប		២៥៨.៧៥៥	១.០៦០.៨៩៧	២៤៨.២៥៦	១.០១៦.១១២

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបណ្តោះអាសន្ន របស់ក្រុមហ៊ុន

	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)			(បានធ្វើសវនកម្មរួច)	
		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	សំគាល់	តាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	តាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលវែង					
ដើមទុននៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ	៨	៥០	២០៥	៣៥	១៤៣
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៦	១៥.១១៧	៦១.៩៨០	១៥.៤០៤	៦៣.០៤៩
ទ្រព្យសកម្មអរូបិយ		៥	២១	៥	២០
ទ្រព្យសកម្មកិច្ចសន្យា	៩	១៣១.១១០	៥៣៧.៥៥១	១៩៨.២០០	៨១១.២៣៣
ទ្រព្យសកម្មរយៈពេលវែងសរុប		១៤៦.២៨២	៥៩៩.៧៥៧	២១៣.៦៤៤	៨៧៤.៤៤៥
ទ្រព្យសកម្មរយៈពេលខ្លី					
គណនីអតិថិជន និងគណនីត្រូវទទួល		៥.១៩០	២១.២៧៩	៣.៦៥២	១៤.៩៤៨
ផ្សេងៗ	១០				
សន្និធិ	១១	៣.៦២៥	១៤.៨៦៣	៤.៣៣៥	១៧.៧៤៣
ទ្រព្យសកម្មកិច្ចសន្យា	៩	៩៨.០៥៨	៤០២.០៣៨	១៨.៧៨៩	៧៦.៩០៣
ទឹកប្រាក់ដែលភាគីសម្ព័ន្ធហ្នាតិជំពាក់	២៣	៤	១៦	២.៣៣២	៩.៥៤៥
ទឹកប្រាក់ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធជំពាក់	២៣	៣៨	១៥៦	៣៨	១៥៦
សាច់ប្រាក់ និងសមតុល្យធនាគារ	១២	៥.៦២១	២៣.០៤៦	៥.៥០០	២២.៥១២
ទ្រព្យសកម្មរយៈពេលខ្លីសរុប		១១២.៥៣៦	៤៦១.៣៩៨	៣៤.៦៤៦	១៤១.៨០៧
ទ្រព្យសកម្មសរុប		២៥៨.៨១៨	១.០៦១.១៥៥	២៤៨.២៩០	១.០១៦.២៥២

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបណ្តោះអាសន្ន របស់ក្រុមហ៊ុន (ត)

		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	សំគាល់	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
		ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
មូលធន និងបំណុល					
មូលធន					
ដើមទុន	១៣	៧.៤៩៤	៣០.៧២៥	៧.១០០	២៨.៨៦៩
បុព្វលាភដើមទុន	១៣.១	២.៥៤២	១០.៤២២	-	-
ដើមទុនបម្រុងទុក	១៣.២	(៥.៧០១)	(២៣.៣៧៤)	(៥.៨១៥)	(២៣.៧២៩)
ចំណេញរក្សាទុក		១៥.៥៦២	៦៣.៤២២	១៥.៨៤១	៦៤.៥៦៦
លម្អៀងពីអត្រាប្តូរប្រាក់		-	៣៨៤	-	៣៩១
មូលធនសរុប		១៩.៨៩៧	៨១.៥៧៩	១៧.១២៦	៧០.០៩៧
បំណុលរយៈពេលវែង					
ប្រាក់កម្ចី	១៥	៩៨.១៩២	៤០២.៥៨៧	១០០.០៧៧	៤០៩.៦១៥
បំណុលភតិសន្យា	៧	៤	១៦	២៣	៩៤
បំណុលពន្ធពន្យា	២១	៥៤០	២.២១៤	៤៥៣	១.៨៥៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១៦	៥.៧៥៣	២៣.៥៨៧	៥.៨៦៨	២៤.០១៨
បំណុលរយៈពេលវែងសរុប		១០៩.៤៨៩	៤២៨.៤០៤	១០៦.៤២១	៤៣៥.៥៨១
បំណុល					
បំណុលរយៈពេលខ្លី					
គណនីអ្នកផ្គត់ផ្គង់ និងបំណុលផ្សេងៗ	១៤	២៤.៩១៣	១០២.១៤៣	១០.៨៥៨	៤៤.៤៤២
ទឹកប្រាក់ដែលជំពាក់ក្រុមហ៊ុនមេ	២៣	៦០.៧៩៥	២៤៩.២៦០	៦២.៨៩២	២៥៧.៤១៧
ទឹកប្រាក់ដែលជំពាក់ទៅភាគីសម្ព័ន្ធហិរញ្ញវត្ថុ	២៣	៣៣.២៩៧	១៣៦.៥១៨	៣៦.៦៦៧	១៥០.០៧៨
ប្រាក់កម្ចី	១៥	១៣.៧៣៦	៥៦.៣១៨	១២.៦១៤	៥១.៦២៩
បំណុលភតិសន្យា	៧	៧៣	២៩៩	៧២	២៩៥
ពន្ធលើប្រាក់ចំណូលត្រូវបង់		១.៦១៨	៦.៦៣៤	១.៦៤០	៦.៧១៣
បំណុលរយៈពេលខ្លី		១៣៤.៤៣២	៥៥១.១៧២	១២៤.៧៤៣	៥១០.៥៧៥
បំណុលសរុប		២៤៣.៩២១	៩៧៩.៥៧៦	២៣១.១៦៤	៩៤៦.១៥៥
មូលធន និងបំណុលសរុប		២៥៨.៨១៨	១.០៦១.១៥៥	២៤៨.២៩០	១.០១៦.២៥២

របាយការណ៍ចំណេញ ឬខាត និងរបាយការណ៍ ចំណូលពេញលេញបណ្តោះអាសន្នរបស់សម្ព័ន្ធ ក្រុមហ៊ុន

	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម) សម្រាប់រយៈពេល៣ ខែចុងក្រោយ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០			(មិនបានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម) សម្រាប់រយៈពេល៣ ខែចុងក្រោយ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩	
	សំគាល់	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
ចំណូល	១៧	១៨.១៥៨	៧៤.៤៤៨	១០.៤៥០	៤២.៧០៩
ចំណាយប្រតិបត្តិការ	១៨	(១៦.៥២១)	(៦៧.៧៣៦)	(៩.៦៨៧)	(៣៩.៥៩១)
ប្រាក់ចំណេញផ្សេងទៀត		១៨	៧៤	៧៩១	៣.២៣៣
ចំណេញពីប្រតិបត្តិការ		១.៦៥៥	៦.៧៨៦	១.៥៥៤	៦.៣៥១
ចំណូលហិរញ្ញវត្ថុ		៩	៣៧	៥	២០
ថ្លៃដើមហិរញ្ញវត្ថុ	១៩	(១.៧១០)	(៧.០១១)	(១.១១៣)	(៤.៥៤៩)
(ខាត)/ចំណេញ មុនកាត់ពន្ធលើប្រាក់					
ចំណូល	២០	(៤៦)	(១៨៨)	៤៤៦	១.៨២២
ចំណាយពន្ធ		(២៧០)	(១.១០៧)	(២៩៤)	(១.២០២)
(ខាត)/ ចំណេញក្នុងការិយបរិច្ឆេទ		(៣១៦)	(១.២៩៥)	១៥២	៦២០
(ខាត)/ ចំណេញសន្មតក្នុងឆ្នាំសម្រាប់៖					
ម្ចាស់ក្រុមហ៊ុន		(៣១៣)	(១.២៨៣)	១៥២	៦២០
ផលប្រយោជន៍ភាគីតិច		(៣)	(១២)	-	-
		(៣១៦)	(១.២៩៥)	១៥២	៦២០

របាយការណ៍ចំណេញ ឬខាត និងរបាយការណ៍ ចំណូលពេញលេញបណ្តោះអាសន្នរបស់សម្ព័ន្ធ ក្រុមហ៊ុន (ត)

	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម) សម្រាប់រយៈពេល៣ ខែចុងក្រោយ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០		(មិនបានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម) សម្រាប់រយៈពេល៣ ខែចុងក្រោយ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩		
	សំគាល់	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
(ខាត)/ ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ		(៣១៦)	(១.២៩៥)	១៥២	៦២០
ចំណូលពេញលេញផ្សេងៗ					
<i>ខ្ទង់គណនីដែលនឹងត្រូវធ្វើចំណាត់ថ្នាក់ឡើងវិញ</i>					
<i>ជាចំណេញឬខាត</i>					
(ខាត)/ចំណេញតម្លៃលើលំហូរសាច់ប្រាក់		១១៤	៤៦៧	(១.២៥៨)	(៥.១៤១)
តម្លៃលម្អៀងពីអត្រាប្តូរប្រាក់		-	១៨៤	-	-
ខាតពេញលេញសម្រាប់ការិយបរិច្ឆេទសរុប		(២០២)	(៦៤៤)	(១.១០៦)	(៤.៥២១)
ខាតពេញលេញក្នុងឆ្នាំសម្រាប់៖					
ម្ចាស់ក្រុមហ៊ុន		(១៩៩)	(៦៣២)	(១.១០៦)	(៤.៥២១)
ផលប្រយោជន៍ភាគតិច		(៣)	(១២)	-	-
		(២០២)	(៦៤៤)	(១.១០៦)	(៤.៥២១)

ប្រាក់ចំណេញក្នុងមួយសន្លឹកភាគហ៊ុន ដែលភាគហ៊ុននិករបស់ក្រុមហ៊ុននឹងត្រូវទទួលបាននៅក្នុងការិយបរិច្ឆេទដូចខាងក្រោម៖

ខាតក្នុងមួយសន្លឹកភាគហ៊ុន (សេន/រៀល)	២៧	(០.៤៣)	(១៧.៥៥)	០.២១	៨.៧៣
Diluted earnings per share (សេន/រៀល)	២៧	(០.៤៣)	(១៧.៥៥)	០.២១	៨.៧៣

របាយការណ៍ចំណេញ ឬខាត និងរបាយការណ៍ ចំណូលពេញលេញបណ្តោះអាសន្នរបស់ ក្រុមហ៊ុន

		(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម) សម្រាប់រយៈពេល៣ ខែចុងក្រោយ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០		(មិនបានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម) សម្រាប់រយៈពេល៣ ខែចុងក្រោយ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩	
	សំគាល់	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
ចំណូល	១៧	១៨.១៥៨	៧៤.៤៤៨	១០.៤៥០	៤២.៧០៩
ចំណាយប្រតិបត្តិការ	១៨	(១៦.៤៧៩)	(៦៧.៥៦៤)	(៩.៦៨៧)	(៣៩.៥៩១)
ចំណេញ/ ខាតផ្សេងៗ		១៣	៥៣	៧៩១	៣.២៣៣
ចំណេញប្រតិបត្តិការ		១.៦៩២	៦.៩៣៧	១.៥៥៤	៦.៣៥១
ចំណូលហិរញ្ញប្បទាន		៩	៣៧	៥	២០
ចំណាយហិរញ្ញប្បទាន	១៩	(១.៧១០)	(៧.០១១)	(១.១១៣)	(៤.៥៤៩)
(ខាត)/ចំណេញមុនពន្ធលើប្រាក់ចំណូល		(៩)	(៣៧)	៤៤៦	១.៨២២
ការចំណាយពន្ធ	២០	(២៧០)	(១.១០៧)	(២៩៤)	(១.២០២)
(ខាត)/ ចំណេញក្នុងការិយបរិច្ឆេទ		(២៧៩)	(១.១១៤)	១៥២	៦២០
ខាតពេញលេញផ្សេងទៀត					
<i>ខ្ទង់គណនីដែលនឹងត្រូវធ្វើចំណាត់</i>					
<i>ថ្នាក់ឡើងវិញជាចំណេញឬខាត</i>					
ភាពខុសគ្នានៃអត្រាប្តូរប្រាក់		-	១៨៤	-	១៧.៥៣៣
ចំណេញ/ (ខាត)លើតម្លៃសមស្របនៃហួរសាច់ប្រាក់		១១៤	៤៦៧	(១.២៥៨)	(៥.១៤១)
ចំណូលពេញលេញសរុប/(ខាត)		(១៦៥)	(៤៩៣)	(១.១០៦)	១៣.០១២

របាយការណ៍បម្រែបម្រួលមូលធនបណ្តោះអាសន្នរបស់សម្ព័ន្ធក្រុមហ៊ុន

		កម្មសិទ្ធិរបស់ម្ចាស់ភាគហ៊ុន មិនអាចបែងចែក									
		←				→					
				ចំណេញរក្សា							
		ដើមទុន		ដើមទុន		ទុកដែលអាច		ផលប្រយោជន៍		មូលធនសរុប	
		ពាន់ដុល្លា		បម្រុងទុក		បែងចែក		ភាគតិច		ពាន់ដុល្លា	
		អាមេរិក		ពាន់ដុល្លា		ពាន់ដុល្លា		អាមេរិក		ពាន់ដុល្លា	
សំគាល់		អាមេរិក		អាមេរិក		អាមេរិក		លានរៀល		លានរៀល	
										(សំគាល់ ៣)	
(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)											
សមតុល្យគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០	១២.១	៧.១០០	-	(៥.៨១៥)	១៥.៨០២	១៧.០៨៧	៦៩.៩៥៧	៥	១៧.០៩២	៦៩.៩៥៧	
បោះផ្សាយសន្លឹកហ៊ុន	១៣	៣៩៤	២.៥៤២	-	-	២.៩៣៦	១២.០៣៨	-	២.៩៣៦	១២.០៣៨	
ខាតក្នុងការិយបរិច្ឆេទ		-	-	-	(៣១៣)	(៣១៣)	(១.២៨៣)	(៣)	(៣១៦)	(១.២៧៥)	
ចំណេញតម្លៃសមស្របលើលំហូរសាច់ប្រាក់		-	-	១១៤	-	១១៤	៤៦៧	-	១១៤	៤៦៧	
ភាពលម្អៀងបណ្តាលមកពីការប្តូរប្រាក់		-	-	-	-	-	១០១	-	-	១០១	
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		៧.៤៩៤	២.៥៤២	(៥.៧០១)	១៥.៤៨៩	១៩.៨២៤	៨១.២៨០	២	១៩.៨២៦	៨១.២៨៨	
(មិនបានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)											
សមតុល្យគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩	១២.១	៧.១០០	-	(១.៧៧២)	៨.៥៩៥	១៣.៩២៣	៥៦.៦១១	-	១៣.៩២៣	៥៦.៦១១	
ចំណេញក្នុងការិយបរិច្ឆេទ		-	-	-	១៥២	១៥២	៦២០	-	១៥២	៦២០	
ការខាតបង់តម្លៃសមស្របលើលំហូរសាច់ប្រាក់		-	-	(១.២៥៨)	-	(១.២៥៨)	(៥.១៥៨)	-	(១.២៥៨)	(៥.១៥៨)	
ភាពលម្អៀងបណ្តាលមកពីការប្តូរប្រាក់		-	-	-	-	-	៤១៣	-	-	៤១៣	
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩		៧.១០០	-	(៣.០៣០)	៨.៧៤៧	១២.៨១៧	៥២.៤៨៦	-	១២.៨១៧	៥២.៤៨៦	

របាយការណ៍បម្រែបម្រួលមូលធនបណ្តោះអាសន្នរបស់ក្រុមហ៊ុន

	← ដើមទុន សំគាល់	មិនអាចបែងចែកបាន ដើមទុនបម្រុងទុក ពាន់ដុល្លារអាមេរិក	→ ដើមទុនបុព្វលាភ ពាន់ដុល្លារអាមេរិក	ចំណេញរក្សាទុក ដែលអាចបែងចែក ពាន់ដុល្លារអាមេរិក	មូលធនសរុប ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
<i>(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)</i>						
សមតុល្យគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០	៧.១០០	(៥.៨១៥)	-	១៥.៨៤១	១៧.១២៦	៧០.០៩៧
បោះផ្សាយសន្លឹកប័ណ្ណ	៣៩៤	-	២.៥៤២	-	២.៩៣៦	១២.០៣៨
ខាតក្នុងការិយបរិច្ឆេទ	-	-	-	(២៧៩)	(២៧៩)	(១.១៤៤)
ការខាតបង់តម្លៃលើលំហូរសាច់ប្រាក់	-	១១៤	-	-	១១៤	៤៦៧
ភាពលម្អៀងបណ្តាលមកពីការប្តូរប្រាក់	-	-	-	-	-	(៧៩)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	៧.៤៩៤	(៥.៧០១)	២.៥៤២	១៥.៥៦២	១៩.៨៩៧	៨១.៣៧៩
<i>(មិនបានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)</i>						
សមតុល្យគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩	៧.១០០	(១.៧៧២)	-	៨.៦០៧	១៣.៩៣៥	៥៦.៦៦២
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	១៥២	១៥២	៦២១
ការខាតបង់តម្លៃលើលំហូរសាច់ប្រាក់	-	(១.២៥៨)	-	-	(១.២៥៨)	(៥.១៤១)
ភាពលម្អៀងបណ្តាលមកពីការប្តូរប្រាក់	-	-	-	-	-	១៧.៥៦៤
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	៧.១០០	(៣.០៣០)	-	៨.៧៥៩	១២.៨២៩	៦៩.៧០៦

របាយការណ៍លំហូរសាច់ប្រាក់បណ្តោះអាសន្ន របស់សម្ព័ន្ធក្រុមហ៊ុន

		(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម) សម្រាប់រយៈពេល៣ ខែចុងក្រោយ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០	(មិនបានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម) សម្រាប់រយៈពេល៣ ខែចុងក្រោយ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩
	សំគាល់	ពាន់ដុល្លារអាមេរិក លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក លានរៀល (សំគាល់ ៣)
សកម្មភាពប្រតិបត្តិការ			
ចំណេញមុនគិតពន្ធលើប្រាក់ចំណូល		(៤៦)	(១៨៨)
និយ័តកម្មសម្រាប់៖			
រំលស់	១៨	២៨៨	១៤៧
រំលស់លើទ្រព្យសកម្មអរូបិយ	១៨	១	១
ចំណូលពីការប្រាក់		(៩)	(៥)
ចំណាយពីការប្រាក់	១៩	១.៧១០	១.១១៣
ប្រាក់ចំណេញមុនបម្រែបម្រួលដើមទុនបង្វិល		១.៩៤៤	១.៧០២
បម្រែបម្រួលដើមទុនបង្វិល៖			
គណនីអតិថិជននិងគណនីត្រូវទទួលផ្សេងៗ		(១.៦២៧)	៧.២៥៣
ទ្រព្យសកម្មកិច្ចសន្យា		(១២.១៧៩)	(១០.១៤៤)
សន្និធិ		៧១០	-
ទឹកប្រាក់ដែលជំពាក់ក្រុមហ៊ុនមេ		(២.០៩៧)	(៧៨៧)
ទឹកប្រាក់ដែលភាគីសម្ព័ន្ធហ្នាតិជំពាក់/ជំពាក់ទៅភាគ			
សម្ព័ន្ធហ្នាតិ		(១.០៤២)	(១៦.០៧២)
គណនីអ្នកផ្គត់ផ្គង់ និងបំណុលផ្សេងៗ		១៤.៥០២	១២.៥៤៣
សាច់ប្រាក់ប្រើក្នុងសកម្មភាពប្រតិបត្តិការ		២១១	(៥.៥០៥)
ពន្ធលើប្រាក់ចំណូលដែលបានបង់		(២០៥)	(៤៧០)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ		៦	(៥.៩៧៦)

របាយការណ៍លំហូរសាច់ប្រាក់បណ្តោះអាសន្ន របស់សម្ព័ន្ធក្រុមហ៊ុន (ត)

	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម) សម្រាប់រយៈពេល៣ ខែចុងក្រោយ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០			(មិនបានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម) សម្រាប់រយៈពេល៣ ខែចុងក្រោយ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩	
	សំគាល់	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
សកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		(១)	(៤)	(២.៣៩៤)	(៩.៧៨៤)
ការប្រាក់ដែលទទួលបាន		៩	៣៧	៥	២០
ការទិញទ្រព្យសកម្មអរូបិយ		-	-	(៥)	(២០)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		៨	៣៣	(២.៤១៩)	(៩.៨៨៤)
សកម្មភាពហិរញ្ញប្បទាន					
ការទូទាត់សងកម្ចី	២២	(១.០៧៩)	(៤.៤២៤)	-	-
ការទទួលយកប្រាក់កម្ចីពីធនាគារ	២២	៣១៦	១.២៩៦	២៨៤	១.១៦១
ការចេញដើមទុនបន្ថែម	១៣	២.៩៣៦	១២.០៣៨	-	-
ការទូទាត់ការប្រាក់		(១.៧១០)	(៧.០១១)	(១.១១៣)	(៤.៥៤៩)
ការទូទាត់បំណុលភតិសន្យា	៧	(១៨)	(៧៤)	-	-
ការដាក់ប្រាក់បញ្ញើមានកាលកំណត់		(៥០)	(២០៥)	(១១២)	(៤៥៨)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន		៣៩៥	១.៦២០	(៩៤១)	(៣.៨៤៦)
បម្រែបម្រួលសាច់ប្រាក់សុទ្ធ និងសាច់ប្រាក់សមមូល		៤០៩	១.៦៧៧	(៩.៣៣៥)	(៣៨.១៥២)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមឆ្នាំ		១.៨២៣	៧.៤៦២	៩.៦៤៦	៣៩.២២២
ភាពខុសគ្នានៃអត្រាប្តូរប្រាក់		-	១២	-	២០៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងឆ្នាំ	១២	២.២៣២	៩.១៥១	៣១១	១.២៧៤

របាយការណ៍លំហូរសាច់ប្រាក់បណ្តោះអាសន្ន របស់ក្រុមហ៊ុន

		(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម) សម្រាប់រយៈពេល៣ ខែចុងក្រោយ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០		(មិនបានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម) សម្រាប់រយៈពេល៣ ខែចុងក្រោយ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩	
	សំគាល់	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
សកម្មភាពប្រតិបត្តិការ					
ចំណេញមុនគិតពន្ធ		(៩)	(៣៧)	៤៤៦	១.៨២២
និយ័តកម្មសម្រាប់៖					
រំលស់	១៨	២៨៨	១.១៨១	១៤៧	៦០១
រំលស់លើទ្រព្យសកម្មអរូបិយ	១៨	១	៤	១	៤
ចំណូលពីការប្រាក់		(៩)	(៣៧)	(៥)	(២០)
ចំណាយពីការប្រាក់	១៩	១.៧១០	៧.០១១	១.១១៣	៤.៥៤៩
ប្រាក់ចំណេញមុនបម្រែបម្រួលដើមទុនបង្វិល		១.៩៨១	៨.១២២	១.៧០២	៦.៩៥៦
បម្រែបម្រួលដើមទុនបង្វិល៖					
គណនីអ្នកផ្គត់ផ្គង់និងគណនីត្រូវទទួលផ្សេងៗ		(១.៦៦៣)	(៦.៨១៨)	៥.៤៩៤	២២.៤៥៤
ទ្រព្យសកម្មកិច្ចសន្យា		(១២.១៧៩)	(៤៩.៩៣៤)	(៧.៨៦២)	(៣២.១៣២)
សន្និធិ		៧១០	២.៩១១	-	-
ទឹកប្រាក់ដែលជំពាក់ក្រុមហ៊ុនមេ		(២.០៩៧)	(៨.៥៩៨)	៥៧.៨១៣	២៣៦.២៨២
ទឹកប្រាក់ដែលភាគីសម្ព័ន្ធឯ្ហាតិជំពាក់/ជំពាក់ទៅភាគីសម្ព័ន្ធឯ្ហាតិ		(១.០៤២)	(៤.២៧២)	(៧៤.៦៧១)	(៣០៥.១៨០)
គណនីអ្នកផ្គត់ផ្គង់ និងបំណុលផ្សេងៗ		១៤.៤៩៤	៥៩.៤២៥	១២.០១៧	៤៩.១១៣
សាច់ប្រាក់ប្រើក្នុងសកម្មភាពប្រតិបត្តិការ		២០៤	៨៣៦	(៥.៥០៧)	(២២.៥០៧)
ពន្ធលើប្រាក់ចំណូលដែលបានបង់		(២០៥)	(៨៤១)	(៤៦៩)	(១.៩១៧)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ		(១)	(៥)	(៦.០០១)	(២៤.៥២៦)

របាយការណ៍លំហូរសាច់ប្រាក់បណ្តោះអាសន្ន របស់ក្រុមហ៊ុន (ត)

(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)			(មិនបានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)	
សម្រាប់រយៈពេល៣ ខែចុងក្រោយ			សម្រាប់រយៈពេល៣ ខែចុងក្រោយ	
នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០			នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩	
សំគាល់	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
សកម្មភាពវិនិយោគ				
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	(១)	(៤)	(២.៣៩៤)	(៩.៧៨៤)
ការទិញទ្រព្យសកម្មអរូបិយ	-	-	(៥)	(២០)
ការទិញក្រុមហ៊ុនបុត្រសម្ព័ន្ធ	(១៥)	(៦២)	(២៥)	(១០២)
ការប្រាក់ដែលបានទទួល	៩	៣៧	៥	២០
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ	(៧)	(២៩)	(២.៣៩៤)	(៩.៧៨៤)
សកម្មភាពហិរញ្ញប្បទាន				
ការទូទាត់សងកម្ចីធនាគារ	(១.០៦៧)	(៤.៣៧៥)	-	-
ការទទួលយកប្រាក់កម្ចីធនាគារ	៣១៦	១.២៩៦	២៨៤	១.១៦១
ការចេញដើមទុនបន្ថែម ១៣	២.៩៣៦	១២.០៣៨	-	-
ការទូទាត់ការប្រាក់	(១.៧១០)	(៧.០១១)	(១.១១៣)	(៤.៥៤៩)
ការទូទាត់បំណុលភតិសន្យា ៧	(១៨)	(៧៤)	-	-
ការដាក់ប្រាក់បញ្ញើមានកាលកំណត់	(៥០)	(២០៥)	(១១២)	(៤៥៨)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន	៤០៧	១.៦៦៩	(៩៤១)	(៣.៨៤៦)
បម្រែបម្រួលសាច់ប្រាក់សុទ្ធ និងសាច់ប្រាក់សមមូល				
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមឆ្នាំ	១.៨២៣	៧.៤៦២	(៩.៣៣៦)	(៣៨.១៥៦)
ភាពខុសគ្នានៃអត្រាប្តូរប្រាក់	-	១៣	-	២០៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងឆ្នាំ ១២	២.២២២	៩.១១០	៣១០	១.២៧០

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ

បណ្តោះអាសន្ន

១ ព័ត៌មានអំពីក្រុមហ៊ុន

ផេសចិក (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា“ក្រុមហ៊ុន”) ដែលពីមុនមានឈ្មោះថា ផេសចិក (ខេមបូឌា) លីមីតធីត ត្រូវបានចុះបញ្ជី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១០ ជាសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកំរិត និង៩៤.៩៧% ត្រូវបានកាន់កាប់ដោយ ក្រុមហ៊ុន Pestech International Berhad ដែលជាក្រុមហ៊ុនចុះបញ្ជី និងមានអាសយដ្ឋាននៅប្រទេសម៉ាឡេស៊ី ហើយបានចុះបញ្ជី លក់មូលបត្រនៅទីផ្សារគោលនៃផ្សារភាគហ៊ុនប្រទេសម៉ាឡេស៊ី។ ជាមួយដើមទុនចុះបញ្ជីដំបូងមានចំនួន ៧.៤៩៤.៥០០ ដុល្លារអាមេរិកចែកជា ៧៤.៩៤៥.០០០ ភាគហ៊ុនដែលមានតម្លៃចារឹកលើប័ណ្ណចំនួន០.១០ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។ ក្រុមហ៊ុនបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ក្រោមលេខពាណិជ្ជកម្ម ០០០០០៩៥៧។

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺសាងសង់ស្ថានីយ៍អគ្គិសនី និងបណ្តាញបញ្ជូន។

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនបានបញ្ចប់ការធ្វើសមាហរណកម្មការផ្តល់ជូនជាសាធារណៈលើកដំបូងហើយបានចុះបញ្ជី ភាគហ៊ុនរបស់ខ្លួនដើម្បីទិញលក់នៅលើទីផ្សារមូលបត្រកម្ពុជា។

ផេសចិក (មីយ៉ាន់ម៉ា) លីមីតធីត (“ក្រុមហ៊ុនបុត្រសម្ព័ន្ធ”) ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែល ១០០% ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនក្រោមការចុះបញ្ជីលេខ ១១៧១FC/២០១៦-២០១៧ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ដែលចេញដោយ ក្រសួងផែនការ និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

សកម្មភាពចម្បងរបស់ ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺការផ្តល់ជូនគម្រោងក្នុងការគ្រប់គ្រងបណ្តាញអគ្គិសនី ការតំឡើង និងការតំឡើងខ្សែ បញ្ជូនការត្រួតពិនិត្យការធ្វើតេស្ត និងគណៈកម្មការ និងការងារស៊ីវិល។

ក្រុមហ៊ុន Pestech Hinthar Corporation Limited ត្រូវបានដាក់បញ្ចូលជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែល ៦០% កាន់កាប់ដោយក្រុមហ៊ុន ផេសចិក (មីយ៉ាន់ម៉ា) លីមីតធីតក្រោមច្បាប់ក្រុមហ៊ុនមីយ៉ាន់ម៉ា ២០១៧ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ ដើមទុនដែលបានចុះបញ្ជីមានចំនួន ៥០.០០០ ដុល្លារអាមេរិកដែលស្មើ នឹងភាគហ៊ុនចំនួន ៥០.០០០ ភាគហ៊ុន។

ក្រុមហ៊ុន Pestech Microgrid លីមីតធីត ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែល ៩០% កាន់កាប់ដោយ ក្រុមហ៊ុន Pestech Hinthar ខបភីអិលសិន លីមីតធីតក្រោមការគ្រប់គ្រងច្បាប់ក្រុមហ៊ុនមីយ៉ាន់ម៉ាឆ្នាំ២០១៧ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ ដើមទុនដែលបានចុះបញ្ជីមានចំនួន ១០.០០០ ដុល្លារអាមេរិក ដែលស្មើ នឹង១០.០០០ សន្លឹកហ៊ុន។

ក្រុមហ៊ុនចាត់ទុកក្រុមហ៊ុន Pestech Hinthar ខបភីអិលសិន លីមីតធីត និងក្រុមហ៊ុន Pestech Microgrid លីមីតធីតជាក្រុមហ៊ុនបុត្រ សម្ព័ន្ធដោយប្រយោល។

សកម្មភាពសំខាន់របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយប្រយោល គឺដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធនៃវិស័យថាមពល និងលើកកម្ពស់ផ្នែកថាមពលដូចជាការផលិតថាមពលការបញ្ជូនថាមពល និងការចែកចាយថាមពល។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនគឺនៅផ្ទះលេខ៦ ផ្លូវលេខ៥៨៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្ទាល់ប្រយោល មានទីតាំងនៅ បន្ទប់លេខ០១-០៥ ជាន់ទី១០ អគារការិយាល័យទីក្រុងJunction កែងផ្លូវ២៧ និងផ្លូវBogyoke Aung San ទីក្រុងយ៉ានហ្គន ប្រទេសមីយ៉ាន់ម៉ានិងផ្លូវThapyaynyo លេខ៣អ៊ី Shinsawpu Ward Sannchaung ទីក្រុងយ៉ានហ្គន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ក្រុមហ៊ុនពុំមានការផ្លាស់ប្តូរជាសារវន្ត លើសកម្មភាពចម្បងរបស់ក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងកំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នរបស់ក្រុមហ៊ុន ផេសប៊ិក (ខេមបូឌា) ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់វា (ហៅកាត់ថា“សម្ព័ន្ធក្រុមហ៊ុន”) ត្រូវបានអនុម័តអោយបោះផ្សាយដោយក្រុមប្រឹក្សាភិបាលក្រុមហ៊ុននៅថ្ងៃទី១០ ខែវិច្ឆិកា- ឆ្នាំ២០២០។

ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ន សម្រាប់រយៈពេលបីខែចុងក្រោយ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនត្រូវបានធ្វើសវនកម្មឡើយ។

២. មូលដ្ឋាននៃការរៀបចំរបាយការណ៍

ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នសម្រាប់រយៈពេលបីខែចុងក្រោយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានរៀបចំស្របតាមស្តង់ដារគណនេយ្យអន្តរជាតិអន្តរជាតិកម្ពុជា ៣៤ - របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន (“CIAS ៣៤”)។ ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នមិនរួមបញ្ចូលកំណត់សំគាល់ទាំងអស់គ្រប់ប្រភេទដែលត្រូវបានបញ្ចូលជាធម្មតានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មប្រចាំឆ្នាំទេ។ ដូច្នេះរបាយការណ៍នេះត្រូវបានរៀបចំឡើងរួមគ្នាជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មប្រចាំឆ្នាំនាការិយបរិច្ឆេទ និងសម្រាប់ចុងការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលត្រូវបានរៀបចំឡើងស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា (“CIFRSs”)។ គោលនយោបាយគណនេយ្យសំខាន់ៗ ដែលប្រើក្នុងការរៀបចំព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នគឺស្របតាមគោលនយោបាយគណនេយ្យសំខាន់ៗដែលត្រូវបានប្រើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មហើយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។

៣. រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជាគឺខ្មែររៀល។ ក៏ប៉ុន្តែដោយសារ ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្ម និងរក្សាកំណត់ត្រាគណនេយ្យបឋមជាដុល្លារអាមេរិក ក្រុមប្រឹក្សាភិបាលបានកំណត់ដុល្លារអាមេរិក ជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុនសម្រាប់គោលបំណងនៃការវាស់វែង និងបង្ហាញព្រោះវាបានឆ្លុះបញ្ចាំងពីខ្លឹមសារសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ក្រុមហ៊ុន។

ប្រតិបត្តិការជារូបិយប័ណ្ណបរទេស ក្រៅពីដុល្លារអាមេរិកត្រូវបានប្តូរទៅជាដុល្លារអាមេរិក ដោយប្រើប្រាស់អត្រាប្តូរប្រាក់ទូទៅនៅកាលបរិច្ឆេទនៃប្រតិបត្តិការនោះ។ ទ្រព្យសកម្ម និងបំណុលដែលជារូបិយប័ណ្ណផ្សេង ក្រៅពីដុល្លារអាមេរិក នៅកាលបរិច្ឆេទរបាយការណ៍ត្រូវបានប្តូរទៅជាដុល្លារអាមេរិក ដោយប្រើប្រាស់អត្រាប្តូរប្រាក់ទូទៅនាកាលបរិច្ឆេទនៃប្រតិបត្តិការ។ ភាពលម្អៀងពីការប្តូររូបិយប័ណ្ណបរទេសត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញ។

ការប្តូរចំនួនទឹកប្រាក់ពីដុល្លារអាមេរិក ទៅខ្មែររៀល បានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុក្នុងគោលបំណង ដើម្បីអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនៃកម្ពុជា (ខែមេសា ឆ្នាំ២០១៦) ព្រមទាំងត្រូវបានធ្វើឡើង ដោយប្រើប្រាស់អត្រាប្តូរប្រាក់ជាផ្លូវការដែលបានបង្ហាញជាប្រាក់រៀលដោយយោងទៅតាមអត្រាប្តូរប្រាក់ក្នុង ១ដុល្លារអាមេរិកដូចដែលបានប្រកាសដោយអគ្គនាយកដ្ឋានពន្ធដារ៖

	២០២០	២០១៩
អត្រាមធ្យម	៤.១០១	៤.០៨៧
អត្រាចុងគ្រា	៤.១០០	៤.០៩៣

សមតុល្យនៃការប្តូរប្រាក់ គឺមិនត្រូវបានធ្វើសវនកម្ម និងមិនត្រូវបានបង្ហាញចំនួនជាប្រាក់ដុល្លារអាមេរិក ឬត្រូវបាន ប្តូរទៅជាប្រាក់ រៀលនៅអត្រាខាងលើនេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតទេ។

៣.១. ប្រតិបត្តិការរបស់រូបិយប័ណ្ណបរទេស

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសមាសរបស់សម្ព័ន្ធក្រុមហ៊ុន គ្រប់ទ្រព្យសកម្ម គ្រប់បំណុល និងប្រតិបត្តិការទាំងអស់របស់សម្ព័ន្ធក្រុមហ៊ុនដែលរូបិយប័ណ្ណគោលផ្សេង ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវប្តូរទៅជាប្រាក់ដុល្លារអាមេរិកពេលដាក់បញ្ចូលគ្នា។ រូបិយប័ណ្ណគោលរបស់អង្គភាពនៅក្នុងសម្ព័ន្ធក្រុមហ៊ុនគឺមិនមានការប្រែប្រួលឡើយនៅក្នុងអំឡុងនាការិយបរិច្ឆេទនៃរបាយការណ៍។

នៅក្នុងប្រតិបត្តិការនៃការដាក់បញ្ចូលគ្នា ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក នៅអត្រាប្តូរប្រាក់ចុងក្រោយនៅការិយបរិច្ឆេទនៃរបាយការណ៍។ មូលនិធិពាណិជ្ជកម្ម និងតម្លៃសមស្របត្រូវបានធ្វើនិយ័តកម្មនៅពេលទិញនៃនីតិបុគ្គលបរទេស ត្រូវបានចាត់ទុកទ្រព្យសម្បត្តិ និងបំណុលរបស់នីតិបុគ្គលបរទេសទៅជាដុល្លារអាមេរិកនៅអត្រាប្តូរប្រាក់ចុងក្រោយ។ ចំណូល និងចំណាយត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកនៅអត្រាប្តូរប្រាក់សមមូល នៃការិយបរិច្ឆេទនៃរបាយការណ៍។ បម្រែបម្រួលនៃអត្រាប្តូរប្រាក់ត្រូវបានគិតថ្លៃ ឬគណនាទៅក្នុងចំណូលពេញលេញផ្សេងៗ ហើយការប្តូររូបិយប័ណ្ណត្រូវបានទទួលស្គាល់មូលធនបម្រុងទុក។ នៅក្នុងប្រតិបត្តិការនៃការជំរះបញ្ជី ប្រតិបត្តិការរបស់រូបិយប័ណ្ណបរទេស ដែលពាក់ព័ន្ធទៅនឹងការបង្កទុកនៃការភាពលម្អៀងពីអត្រាប្តូរប្រាក់ នឹងត្រូវទទួលស្គាល់នៅក្នុងមូលធន និងត្រូវបានចាត់ថ្នាក់ឡើងវិញទៅជា ចំណេញ ឬខាត ហើយត្រូវបានទទួលស្គាល់ថាជាផ្នែកមួយនៃការចំណេញ ឬខាតនៅកាលបរិច្ឆេទបិទបញ្ជី។

៤. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលត្រូវបានអនុម័ត គឺត្រូវគ្នានឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់សម្ព័ន្ធក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុចុងក្រោយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

៤.១. ផ្នែកនៃរបាយការណ៍

សម្ព័ន្ធក្រុមហ៊ុនមានផ្នែកនៃប្រតិបត្តិការតែមួយគត់-ការសាងសង់។ ដូចនេះមិនមានតម្រូវឱ្យមានបែងចែកបន្ថែមនាពេលអនាគតនោះទេ។

៤.២. រដូវកាលនៃប្រតិបត្តិការអាជីវកម្ម

អាជីវកម្មចម្បងរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនគឺការផ្តល់សេវាកម្មសាងសង់។ មិនមានកត្តារដូវកាលនៃប្រតិបត្តិការគួរឱ្យកត់សម្គាល់ទាក់ទងនឹងសេវាកម្មទាំងនេះឡើយ។

៥. ការវាយតម្លៃរបស់គណៈគ្រប់គ្រង

នៅពេលរៀបចំព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ន គណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យការប៉ាន់ស្មាន និងការសន្មតជាច្រើនអំពីការទទួលស្គាល់ និងវាស់វែងទ្រព្យសកម្មបំណុលចំណូល និងចំណាយ។ លទ្ធផលជាក់ស្តែងអាចខុសគ្នាពីការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលធ្វើឡើងដោយគណៈគ្រប់គ្រង នឹងកម្រស្មើនឹងលទ្ធផលនៃការប៉ាន់ស្មាន។

ការវិនិច្ឆ័យលើការប៉ាន់ស្មាន និងការសន្មតដែលបានអនុវត្តនៅក្នុងព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្ន រួមទាំងប្រភពសំខាន់ៗនៃភាពមិនប្រាកដប្រជានៃការប៉ាន់ស្មាន គឺដូចគ្នានឹងអ្វីដែលបានអនុវត្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មប្រចាំឆ្នាំចុងក្រោយរបស់សម្ព័ន្ធក្រុមហ៊ុនសម្រាប់ចុងការិយបរិច្ឆេទនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និងសម្រាប់ ៣ខែបន្ទាប់ពីចុងការិយបរិច្ឆេទ

៦. ទ្រព្យសម្បត្តិ រោងចក្រ និងឧបករណ៍បរិក្ខារ

	សម្ភារៈរោងចក្រ	រថយន្ត	សម្ភារៈកុំព្យូទ័រ	គ្រឿងសង្ហារឹម	ទ្រព្យសម្បត្តិជួល ដែលមាននសិទ្ធិប្រើ	សរុប	
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
<i>(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)</i>							
តម្លៃដុលក្នុងបញ្ជីគណនេយ្យ							
សមតុល្យនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០	១៧.២៩២	៥៥៩	២៦	៣១	១៦២	១៨.០៧០	៧៣.៩៦១
តម្លៃបន្ថែម	-	-	១	-	-	១	៤
តម្លៃលម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	-	១២៦
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	១៧.២៩២	៥៥៩	២៧	៣១	១៦២	១៨.០៧១	៧៤.០៩១
រំលស់បង្គរ							
សមតុល្យនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០	(២.១៩៩)	(៣៤៨)	(២១)	(២៨)	(៧០)	(២.៦៦៦)	(១០.៩១២)
រំលស់ប្រចាំឆ្នាំ	(២៤៥)	(២៣)	(១)	(១)	(១៨)	(២៨៨)	(១.១៨១)
តម្លៃលម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	-	(១៨)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	(២.៤៤៤)	(៣៧១)	(២២)	(២៩)	(៨៨)	(២.៩៥៤)	(១២.១១១)
សមតុល្យយោងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	១៤.៨៤៨	១៨៨	៥	២	៧៤	១៥.១១៧	៦១.៩៨០

ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និងសម្រាប់ ៣ខែបន្ទាប់ពីចុងការិយបរិច្ឆេទ

៦. ទ្រព្យសម្បត្តិ រោងចក្រ និងឧបករណ៍បរិក្ខារ (ត)

	សម្ភារៈរោងចក្រ	រថយន្ត	សម្ភារៈកុំព្យូទ័រ	គ្រឿងសង្ហារឹម	ទ្រព្យសម្បត្តិជួល ដែលមាននសិទ្ធិប្រើ	សរុប	
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
<i>(បានធ្វើសវនកម្មរួច)</i>							
តម្លៃដុលក្នុងបញ្ជីគណនេយ្យ							
សមតុល្យនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩	៣.១៨៧	៥២៥	២៤	៣១	១៦២	៣.៩២៩	១៥.៩៧៧
តម្លៃបន្ថែម	១៤.១០៥	៧៦	២	-	-	១៤.១៨៣	៥៧.៩៦៦
ការលក់	-	(៤២)	-	-	-	(៤២)	(១៧២)
តម្លៃលម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	-	១៩០
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	១៧.២៩២	៥៥៩	២៦	៣១	១៦២	១៨.០៧០	៧៣.៩៦១
រំលស់បង្គរ							
សមតុល្យនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩	(១.២១១)	(២៦៨)	(១៦)	(២៥)	-	(១.៥២០)	(៦.១៧៩)
រំលស់ប្រចាំឆ្នាំ	(៩៨៨)	(១១២)	(៥)	(៣)	(៧០)	(១.១៧៨)	(៤.៨១៤)
ការលក់	-	៣២	-	-	-	៣២	១៣១
តម្លៃលម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	-	(៥០)
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	(២.១៩៩)	(៣៤៨)	(២១)	(២៨)	(៧០)	(២.៦៦៦)	(១០.៩១២)
សមតុល្យយោងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	១៥.០៩៣	២១១	៥	៣	៩២	១៥.៤០៤	៦៣.០៤៩

៧. ទ្រព្យសម្បត្តិដែលមានសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យា

ក្រុមហ៊ុនក្នុងនាមជាអ្នកជួល

ក្រុមហ៊ុនមានកិច្ចសន្យាជួលទៅលើទ្រព្យដែលត្រូវបានប្រើប្រាស់ជាទីតាំងការិយាល័យ និងកន្លែងស្នាក់នៅសម្រាប់បុគ្គលិក ក្នុងអំឡុងពេល ៣ឆ្នាំ ទៅ៥ឆ្នាំ។

បំណុលភតិសន្យាត្រូវបានបង្ហាញនៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបណ្តោះអាសន្នដូចខាងក្រោម៖

	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
បំណុលរយៈពេលខ្លី	៧៣	២៩៩	៧២	២៩៥
បំណុលរយៈពេលវែង	៤	១៦	២៣	៩៤
	៧៧	៣១៥	៩៥	៣៨៩

តម្លៃយោងនៃបំណុលភតិសន្យា និងបម្រែបម្រួលក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០/ឆ្នាំ២០១៩	៩២	៣៨៩	១៦២	៦៦០
ការកើនឡើងនៃការប្រាក់	២	៨	៩	៣៧
ការទូទាត់សង	(២០)	(៩៤)	(៧៦)	(៣១១)
តម្លៃលម្អៀងពីអត្រាប្តូរប្រាក់	-	-	-	៣
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០/ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	៧៧	៣១៥	៩៥	៣៨៩

អត្រាការប្រាក់កំរើនឡើងជាមធ្យមត្រូវបានអនុវត្តចំពោះបំណុលភតិសន្យាដែលត្រូវបានទទួលស្គាល់តាមស្តង់ដារ CIFRS១៦ មាន ៧.២% ។

៧.១ តារាងខាងក្រោមនេះពិពណ៌នាអំពីលក្ខណៈនៃសកម្មភាពភតិសន្យារបស់ក្រុមដោយប្រភេទនៃទ្រព្យសម្បត្តិប្រើប្រាស់ត្រឹមត្រូវដែលត្រូវបានទទួលស្គាល់តាមរបាយការណ៍ហិរញ្ញវត្ថុ៖

ទ្រព្យសម្បត្តិដែល	ចំនួនទ្រព្យសម្បត្តិដែល	ចំណាត់ថ្នាក់នៃរយៈពេល	រយៈពេលដែល	ចំនួននៃការជួល	ចំនួននៃការជួលដែល
មានសិទ្ធិប្រើប្រាស់	មានសិទ្ធិប្រើប្រាស់	ជួលដែលនៅសល់	នៅសល់ជាមធ្យម	ជាមួយជម្រើសបន្ថែម	មានជម្រើសបញ្ចប់
ផ្ទះ	៥	១ ទៅ ២ ឆ្នាំ	១.៥ ឆ្នាំ	១	៥

ព័ត៌មានលំអិតនៃការទូទាត់ភតិសន្យាអប្បបរមានាពេលអនាគតត្រូវបានសង្ខេបដូចខាងក្រោម៖

	កាលកំណត់ការបង់ថ្លៃជួលអប្បបរមា			
	ក្នុងកំឡុងពេលមួយឆ្នាំ	១ ទៅ២ឆ្នាំ	សរុបពាន់ដុល្លារអាមេរិក	សរុបលានរៀល (សំគាល់ ៣)
ការទូទាត់ថ្លៃជួល	៧៥	៤	៧៩	៣២៤
សេវាហិរញ្ញវត្ថុ	(២)	-	(២)	(៩)
តម្លៃបច្ចុប្បន្នសុទ្ធ	៧៣	៤	៧៧	៣១៥

៨. ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ

	ក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
		(សំគាល់ ៣)		(សំគាល់ ៣)
ថ្លៃដើម សន្លឹកហ៊ុនដែលមិនបានដាក់តម្លៃ				
សមតុល្យយោងពីការិយចាស់	៣៥	១៤៣	២៥	១០២
ភាគហ៊ុនបន្ថែម	១៥	៦២	១០	៤១
	៥០	២០៥	៣៥	១៤៣

សេចក្តីលម្អិតនៃក្រុមហ៊ុនបុត្រសម្ព័ន្ធឆ្នាល និងក្រុមហ៊ុនបុត្រសម្ព័ន្ធប្រយោលមានដូចខាងក្រោម៖

ឈ្មោះ	ប្រទេសនៃសហ	ការប្រាក់មានប្រសិទ្ធិភាព%		សកម្មភាពសំខាន់ៗ
	ប្រតិបត្តិកានិង ប្រតិបត្តិការ	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
ផេសប៊ិក (មីយ៉ាន់ម៉ា) លីមីតធីត ("PML")	មីយ៉ាន់ម៉ា	១០០%	៩៩.៩៩%	ការផ្តល់ការគ្រប់គ្រងគម្រោង ការសាងសង់ស្ថានីយ៍ អគ្គិសនីរង បណ្តាញបញ្ជូន និងតំឡើងការត្រួតពិនិត្យ ត្រូវបានធ្វើការស៊ីវិល។
បុត្រសម្ព័ន្ធនៃ PML				
ផេសប៊ិក Hinthar Corporation Limited ("PHC")	មីយ៉ាន់ម៉ា	៦០.០០%	៦០.០០%-	បង្កើតហេដ្ឋារចនាសម្ព័ន្ធថាមពលនិងលើកកម្ពស់ ការផលិតថាមពលការបញ្ជូនថាមពលនិងការចែក ចាយថាមពល។
បុត្រសម្ព័ន្ធនៃ PHC				
ក្រុមហ៊ុនផេសប៊ិក Microgrid លីមីតធីត	មីយ៉ាន់ម៉ា	៥៣.៩៩%	៥៣.៩៩%	សំវិធានធន នៃប្រព័ន្ធ microgridនិងឥទ្ធិពលនៃ ហេដ្ឋារចនាសម្ព័ន្ធទៅដល់តំបន់ដាច់ស្រយាលនៃ ប្រទេសមីយ៉ាន់ម៉ា

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន Pestech Hinthar Corporation លីមីតធីតបានរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានភាគ
ហ៊ុន ៩០ ភាគរយ គឺក្រុមហ៊ុន Pestech Microgrid លីមីតធីតក្រោមច្បាប់ក្រុមហ៊ុនមីយ៉ាន់ម៉ាឆ្នាំ២០១៧ ជាក្រុមហ៊ុនឯកជនទទួលខុស
ត្រូវមានកម្រិត។

៩. ទ្រព្យសម្បត្តិកិច្ចសន្យា

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
សមតុល្យនៅថ្ងៃទី១ ខែកក្កដា	២១៦.៩៨៩	៨៨៨.១៣៦	១៧៩.១០១	៧២៨.២២៣
ចំណូលទទួលស្គាល់	១៨.១៥៨	៧៤.៤៤៨	៤៩.៣៤៩	២០១.៦៨៩
ចំណូលហិរញ្ញវត្ថុ	-	-	-	-
បង្កាន់ដៃមានសិទ្ធិ	(៥.៩៧៩)	(២២.៩៩៥)	(១១.៤៦១)	(៤៦.៨៤១)
ភាពខុសគ្នានៃអត្រាប្តូរប្រាក់	-	-	-	៥.០៦៥
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា/ មិថុនា	២២៩.១៦៨	៩៣៩.៥៨៩	២១៦.៩៨៩	៨៨៨.១៣៦

បង្ហាញដូចខាងក្រោម៖

	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
រយៈពេលខ្លី	៩៨.០៥៨	៤០២.០៣៨	១៨.៧៨៩	៧៦.៩០៣
រយៈពេលវែង	១៣១.១១០	៥៣៧.៥៥១	១៩៨.២០០	៨១១.២៣៣
	២២៩.១៦៨	៩៣៩.៥៨៩	២១៦.៩៨៩	៨៨៨.១៣៦

ទ្រព្យសម្បត្តិកិច្ចសន្យាតំណាងឱ្យសិទ្ធិរបស់សម្ព័ន្ធក្រុមហ៊ុន ក្នុងការពិចារណាសម្រាប់ការងារដែលបានបញ្ចប់លើកិច្ចសន្យាសាងសង់ ប៉ុន្តែមិនទាន់បានចេញវិក្កយបត្រនៅកាលបរិច្ឆេទនៃរបាយការណ៍នៅឡើយទេ។ ចំនួនទឹកប្រាក់នឹងត្រូវទូទាត់តាមកាលវិភាគវិក្កយបត្រដែលមានចែងក្នុងកិច្ចសន្យាសំណង់។

១០. គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទទួលផ្សេងៗ

	សម្ព័ន្ធក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
គណនីអ្នកផ្គត់ផ្គង់នឹងត្រូវទទួល	៣.២៦៩	១៣.៤០៣	១.៣៩១	៥.៦៩៣
ប្រាក់បញ្ញើ	៤៣	១៧៧	៣៨	១៥៦
បុរេប្រទានបុគ្គលិក	៣២	១៣១	២៣	៩៤
ទ្រព្យសកម្មហិរញ្ញវត្ថុ	៣.៣៤៤	១៣.៧១១	១.៤៥២	៥.៩៤៣
ចំណាយបង់មុន	៦១០	២.៥០១	៩១៤	៣.៧៤១
អាករលើតម្លៃបន្ថែមដែលត្រូវទទួល	១.២៥១	៥.១២៩	១.៣០១	៥.៣២៥
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ	១.៨៦១	៧.៦៣០	២.២១៥	៩.០៦៦
	៥.២០៥	២១.៣៤១	៣.៦៦៧	១៥.០០៩

	ក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
គណនីអ្នកផ្គត់ផ្គង់នឹងត្រូវទទួល	៣.២៦៩	១៣.៤០៣	១.៣៩១	៥.៦៩៣
ប្រាក់បញ្ញើ	៣៧	១៥២	២១	៨៦
បុរេប្រទានបុគ្គលិក	៣១	១២៧	២៥	១០៣
ទ្រព្យសកម្មហិរញ្ញវត្ថុ	៣.៣៣៧	១៣.៦៨២	១.៤៣៧	៥.៨៨២
ចំណាយបង់មុន	៦០២	២.៤៦៨	៩១៤	៣.៧៤១
អាករលើតម្លៃបន្ថែមដែលត្រូវទទួល	១.២៥១	៥.១២៩	១.៣០១	៥.៣២៥
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ	១.៨៥៣	៧.៥៩៧	២.២១៥	៩.០៦៦
	៥.១៩០	២១.២៧៩	៣.៦៥២	១៤.៩៤៨

១១. សន្និធិ

	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
វត្ថុធាតុដើមនៃការសាងសង់	៣.៦២៥	១៤.៨៦៣	៤.៣៣៥	១៧.៧៤៣
	៣.៦២៥	១៤.៨៦៣	៤.៣៣៥	១៧.៧៤៣

១២. សាច់ប្រាក់ និងសមតុល្យក្នុងធនាគារ

	សម្ព័ន្ធក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
សាច់ប្រាក់ក្នុងធនាគារ (ក)	៤.៣៧៦	១៧.៩៤១	៤.៣១៩	១៧.៦៧៨
ប្រាក់បញ្ញើជាមួយធនាគារមានអាជ្ញាប័ណ្ណ (ខ)	១.២៥០	៥.១២៥	១.២០០	៤.៩១២
សាច់ប្រាក់ក្នុងដៃ	៥	២១	៥	២០
	៥.៦៣១	២៣.០៨៧	៥.៥២៤	២២.៦១០

	ក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
សាច់ប្រាក់ក្នុងធនាគារ (ក)	៤.៣៦៩	១៧.៩១៣	៤.២៩៥	១៧.៥៧៩
ប្រាក់បញ្ញើជាមួយធនាគារមានអាជ្ញាប័ណ្ណ (ខ)	១.២៥០	៥.១២៥	១.២០០	៤.៩១២
សាច់ប្រាក់ក្នុងដៃ	២	៨	៥	២១
	៥.៦២១	២៣.០៤៦	៥.៥០០	២២.៥១២

- (ក). គណនីធនាគារមួយត្រូវបានគេសន្យាថានឹងផ្តល់មូលនិធិហិរញ្ញប្បទានដែលបានបញ្ចូលគ្នាដូចដែលបានបង្ហាញចំណាំ ១៥ (គ ២)។
- (ខ) ប្រាក់បញ្ញើដែលមានធនាគារមានអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនត្រូវបានសន្យាថាជាសន្និសីទសម្រាប់សេវាឥណទានធនាគារដូចដែលបានបង្ហាញនៅក្នុងកំណត់សំគាល់ ១៥ (គ ២) ។ ប្រាក់បញ្ញើមានចំណូលការប្រាក់ ៤.២៥% ក្នុងមួយឆ្នាំ។

ក្នុងគោលបំណងបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់, សាច់ប្រាក់ និងសមមូលសាច់ប្រាក់មានដូចខាងក្រោម៖

	សម្ព័ន្ធក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល (ដូចខាងលើ)	៥.៦៣១	២៣.០៨៧	៤.០៩៨	១៦.៧៨១
ប្រាក់បញ្ញើមានកាលកំណត់ធានាប្រាក់កម្ចី	(១.២៥០)	(៥.១២៥)	(៨២៥)	(៣.៣៧៨)
ឥណទានវិបារូប័រ (សំគាល់ ១៥)	(២.១៤៩)	(៨.៨១១)	(២.៩៦៣)	(១២.១៣៣)
សាច់ប្រាក់និងសាច់ប្រាក់សមមូល ក្នុងរបាយការណ៍លំហូរសាច់ប្រាក់	២.២៣២	៩.១៥១	៣១០	១.២៧០

	ក្រុមហ៊ុន			
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក		ពាន់ដុល្លារអាមេរិក	
	លានរៀល (សំគាល់ ៤.២)	លានរៀល (សំគាល់ ៤.២)	លានរៀល (សំគាល់ ៤.២)	លានរៀល (សំគាល់ ៤.២)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល (ដូចខាងលើ)	៥.៦២១	២៣.០៤៦	៤.០៩៨	១៦.៧៨១
ប្រាក់បញ្ញើមានកាលកំណត់ធានាប្រាក់កម្ចី	(១.២៥០)	(៥.១២៥)	(៨២៥)	(៣.៣៧៨)
ឥណទានវិបារូប័រ (សំគាល់ ១៦)	(២.១៤៩)	(៨.៨១១)	(២.៩៦៣)	(១២.១៣៣)
សាច់ប្រាក់និងសាច់ប្រាក់សមមូល ក្នុងរបាយការណ៍លំហូរសាច់ប្រាក់	២.២២២	៩.១១០	៣១០	១.២៧០

១៣. ដើមទុន

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន				ចំនួនសាច់ប្រាក់	
	ចំនួនសន្លឹកហ៊ុន					
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		
	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)	(បានធ្វើសវនកម្មរួច)	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)	(បានធ្វើសវនកម្មរួច)	ដុល្លារអាមេរិក	ពាន់រៀល (សំគាល់ ៣)
សន្លឹកហ៊ុនបានអនុញ្ញាត. បាន					២៩.១១០	
ចេញផ្សាយ និងបានលក់ចេញ	៧១.០០០.០០០	៧១.០០០.០០០	៧.១០០	៧.១០០	២៨.៨៦៩	
ដើមការិយបរិច្ឆេទ	៣.៩៤៥.០០០	-	៣៩៤	-	-	-
បោះផ្សាយសន្លឹកហ៊ុន	៧៤.៩៤៥.០០០	៧១.០០០.០០០	៧.៤៩៤	៧.១០០	២៨.៨៦៩	

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនបានចុះបញ្ជីជោគជ័យនៅផ្សារមូលបត្រកម្ពុជា ("CSX") ។ ចំនួនសន្លឹកហ៊ុនដែលបានបោះផ្សាយថ្មីមានចំនួន ៣.៩៤៥.០០០ សន្លឹកហ៊ុន ជាមួយតម្លៃចារឹកស្មើនឹង ៤០០រៀល ឬ ០.១០ ដុល្លារអាមេរិកក្នុងមួយសន្លឹកហ៊ុន ជាមួយនឹងតម្លៃលក់ចេញស្មើនឹង ៣.១២០រៀល ឬ ០.៧៦ ដុល្លារអាមេរិក។

១៣.១. ដើមទុនបុព្វលាភ

ដើមទុនបុព្វលាភភាគច្រើនតំណាងឱ្យចំនួនទឹកប្រាក់ដែលទទួលបានដោយក្រុមហ៊ុនលើតម្លៃចារឹកនៃភាគហ៊ុន របស់ខ្លួនស្របតាមការបោះផ្សាយភាគហ៊ុន នៃថ្ងៃដើមប្រតិបត្តិការចែកចាយដោយផ្ទាល់នៃការបោះផ្សាយភាគហ៊ុន។

១៣.២. ដើមទុនបម្រុងទុក

	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
ដើមទុនបម្រុង	៥២	២១៣	៥២	២១៣
ទុនបំរុងលំហូរសាច់ប្រាក់	(៥.៧៥៣)	(២៣.៥៨៧)	(៥.៨៦៧)	(២៤.០១៤)
តម្លៃលម្អៀងពីអត្រាប្តូរប្រាក់	-	-	-	៧២
	(៥.៧០១)	(២៣.៣៧៤)	(៥.៨១៥)	(២៣.៧២៩)

ដើមទុនបម្រុងទុកតំណាងដោយតម្លៃទីផ្សារសមស្របនៃចំណែកភាគហ៊ុនទូទាត់តាមរយៈដើមទុនដែលបានផ្តល់ទៅ និយោជិកនៃ ក្រុមហ៊ុនដោយក្រុមហ៊ុនមេរបស់ខ្លួននៅក្នុងខែតុលា ឆ្នាំ២០១៧។ ដើមទុនបម្រុងនេះត្រូវបានបង្កើតឡើងដោយការបង្កើតតម្លៃនៃសេវាបានទទួលពីនិយោជិកដែលបានកត់ត្រាលើរយៈពេលនៃការមានសិទ្ធិ គិតចាប់តាំងពីថ្ងៃទទួលបានភាគហ៊ុនហើយត្រូវបានកាត់បន្ថយទៅតាមសុពលភាពនៃចំណែកភាគហ៊ុនឬការចំណាយទៅក្រុមហ៊ុនមេ។

១៤. គណនីអ្នកផ្គត់ផ្គង់ និងចំណូលផ្សេងៗ

	សម្ព័ន្ធក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
		(សំគាល់ ៣)		(សំគាល់ ៣)
គណនីអ្នកផ្គត់ផ្គង់	១.៨១០	៧.៤២១	១.៨៥៧	៧.៦០១
ចំណាយបង្គរ	៦៧៤	២.៧៦៣	៧២៤	២.៩៦៣
ចំណាយបង្គរសម្រាប់គម្រោង	២២.២៧៣	៩១.៣២០	៨.០៧០	៣៣.០៣១
គណនីត្រូវចំណាយផ្សេងៗ	១៦៤	៦៧២	១៤៤	៥៨៩
បំណុលហិរញ្ញវត្ថុ	២៤.៩២១	១០២.១៧៦	១០.៧៩៥	៤៤.១៨៤
ការទូទាត់ពន្ធ	-	-	៦៣	២៥៨
បំណុលមិនមែនហិរញ្ញវត្ថុ	-	-	៦៣	២៥៨
	២៤.៩២១	១០២.១៧៦	១០.៨៥៨	៤៤.៤៤២

	ក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
		(សំគាល់ ៣)		(សំគាល់ ៣)
គណនីអ្នកផ្គត់ផ្គង់	១.៨១០	៧.៤២១	១.៨៥៧	៧.៦០១
ចំណាយបង្គរ	៦៧៤	២.៧៦៣	៧២៤	២.៩៦៣
ចំណាយបង្គរសម្រាប់គម្រោង	២២.២៧៣	៩១.៣១៩	៨.០៧០	៣៣.០៣១
គណនីត្រូវចំណាយផ្សេងៗ	១៥៦	៦៤០	១៤៤	៥៨៩
បំណុលហិរញ្ញវត្ថុ	២៤.៩១៣	១០២.១៤៣	១០.៧៩៥	៤៤.១៨៤
ការទូទាត់ពន្ធ	-	-	៦៣	២៥៨
បំណុលមិនមែនហិរញ្ញវត្ថុ	-	-	៦៣	២៥៨
	២៤.៩១៣	១០២.១៤៣	១០.៨៥៨	៤៤.៤៤២

បំណុលទៅអ្នកផ្គត់ផ្គង់ គឺមិនមានសុវត្ថិភាព ចំណាយការប្រាក់ និងសំណងលើកម្រៃការ។

១៥. ប្រាក់កម្ចី

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
កម្ចីរយៈពេលខ្លី				
កម្ចីដែលបានធានា៖				
ឥណទានវិបារូបណ៍	២.១៤៩	៨.៨១១	២.៤៧៧	១០.១៣៨
ឥណទានបង្វិល	១.៩៤៨	៧.៩៨៧	១.៦៣២	៦.៦៨០
គណនីកម្ចីមានកំណត់	៩.៦៣៩	៣៩.៥២០	៨.៥០៥	៣៤.៨១១
កម្ចីរយៈពេលខ្លីសរុប	១៣.៧៣៦	៥៦.៣១៨	១២.៦១៤	៥១.៦២៩
កម្ចីរយៈពេលវែង				
កម្ចីដែលបានធានា៖				
គណនីកម្ចីមានកាលកំណត់	៩៨.១៩២	៤០២.៥៨៧	១០០.០៧៧	៤០៩.៦១៥
កម្ចីរយៈពេលវែងសរុប	៩៨.១៩២	៤០២.៥៨៧	១០០.០៧៧	៤០៩.៦១៥
	១១១.៩២៨	៤៥៨.៩០៥	១១២.៦៩១	៤៦១.២៤៤

អត្រាការប្រាក់មានប្រសិទ្ធភាពនៃប្រាក់កម្ចីមានដូចខាងក្រោម៖

	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)	(បានធ្វើសវនកម្មរួច)
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០	នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
	%	%
ឥណទានវិបារូបណ៍ (ក)	៧.២ ទៅ ៨.៥	៧.២ ទៅ ៨.៥
ឥណទានបង្វិល (ខ)	៦.៣ ទៅ ៦.៥	៦.៣ ទៅ ៦.៥
កម្ចីមានកាលកំណត់ (ង)	៤.៦៣ ទៅ ៨	៤.៦៨ ទៅ ៨

គ្រឿងបរិក្ខារខាងលើត្រូវបានធានាសុវត្ថិភាពដូចខាងក្រោម៖

ឥណទានវិបារូបណ៍

(ក.១) ផ្តល់គ្រឿងបរិក្ខារដល់ក្រុមហ៊ុនក្រោមលិខិតផ្តល់ជូនចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។

(ក.២) ប្រាក់បញ្ញើដែលមានធនាគារមានអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនមានចំនួន ១.២៥០.០០០ ដុល្លារអាមេរិកត្រូវបានដាក់ជាប្រាក់ធានាសម្រាប់ការប្រើឥណទានលើស។

ឥណទានបង្វិល

(ខ.១) ការធានាពីក្រុមហ៊ុនពីក្រុមហ៊ុនកាន់កាប់ចុងក្រោយគឺក្រុមហ៊ុន ផេសប៊ិក International Berhad ។

កំចិរយៈពេល

(គ.១) ការផ្តល់សិទ្ធិនិងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងបញ្ជូនថាមពលចុះថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០១៧ ដែលបានចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុននិងអតិថិជន។

(គ.២) ការធានាសាជីវកម្មពីក្រុមហ៊ុនកាន់កាប់ក្រុមហ៊ុន Pestech International Berhad។

(គ.៣) បុព្វលាភធានារ៉ាប់រងនៃគម្រោង។

(គ.៤) ផ្តល់សិទ្ធិផ្ទាល់ដាក់លាក់ដល់ក្រុមហ៊ុននៃកិច្ចព្រមព្រៀងផ្ទាល់ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៥ ដែលបានចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងអតិថិជន។

(គ.៥) កិច្ចសន្យាគណនីធនាគារ។

១៦. និស្សន្ទឧបករណ៍ហិរញ្ញវត្ថុ

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន				
	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)		
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០		
	តម្លៃជាតិ	តម្លៃបំណុលទីផ្សារ	តម្លៃបំណុលទីផ្សារ	តម្លៃបំណុលទីផ្សារ	តម្លៃបំណុលទីផ្សារ
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
ការផ្លាស់ប្តូរអត្រាការប្រាក់	៥០.០០០	៥.៧៥៣	២៣.៥៨៧	៥.៨៦៨	២៤.០១៨

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុនបានចុះកិច្ចសន្យាប្តូរអត្រាការប្រាក់ (“IRS”) ដើម្បីការពារហានិភ័យរបស់ក្រុមហ៊ុនចំពោះហានិភ័យអត្រាការប្រាក់លើប្រាក់កម្ចីរបស់ខ្លួន។ IRS ផ្តល់សិទ្ធិឱ្យក្រុមហ៊ុនទទួលបានការប្រាក់ក្នុងអត្រាទីផ្សារលើចំនួនកំណត់និងតម្រូវឱ្យក្រុមហ៊ុនបង់ការប្រាក់តាមអត្រា ការប្រាក់ចេញលើចំនួនកំណត់ដូចគ្នាដូច្នេះអនុញ្ញាតឱ្យក្រុមហ៊ុនបង្កើនប្រាក់កម្ចីក្នុងអត្រាទីផ្សារហើយប្តូរទៅជាអត្រាចេញ។

ការផ្លាស់ប្តូរតម្លៃទីផ្សារនៃ IRS ដែលត្រូវបានគេកំណត់ថាជាការការពារហានិភ័យរួមបញ្ចូលទាំងការការពារហានិភ័យក្នុងភាគហ៊ុននិងត្រូវបានចេញផ្សាយជាបន្តបន្ទាប់ចំពោះប្រាក់ចំណូល ឬខាតបង់ដល់ការសងប្រាក់កម្ចីឬថ្លៃកំណត់សងនៃ IRS ណាមួយដែលលឿនជាង។ សម្រាប់អាយអេសអេសដែលមិនត្រូវបានគេកំណត់ថាជាការ ការពារហានិភ័យការផ្លាស់ប្តូរតម្លៃសមរម្យត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត។

១៧. ចំណូល និងថ្លៃដើមទំនិញ និងការសាងសង់

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)			
	សម្រាប់រយៈពេល៣ ខែចុងក្រោយនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០			
	កិច្ចសន្យា និងសេវាកម្ម សំណង់ត្រូវបានបង្ហាញ ពាន់ដុល្លារអាមេរិក	ការលក់សម្ភារៈ ពាន់ដុល្លារអាមេរិក	សរុប ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
ចំណូល	១៨.១៥៨	-	១៨.១៥៨	៧៤.៤៤៨
	១៨.១៥៨	-	១៨.១៥៨	៧៤.៤៤៨

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	(មិនបានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)			
	សម្រាប់រយៈពេល៣ ខែចុងក្រោយនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩			
	កិច្ចសន្យា និងសេវាកម្ម សំណង់ត្រូវបានបង្ហាញ ពាន់ដុល្លារអាមេរិក	ការលក់សម្ភារៈ ពាន់ដុល្លារអាមេរិក	សរុប ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
ចំណូល	១០.៤៥០	-	១០.៤៥០	៤២.៧០៩
	១០.៤៥០	-	១០.៤៥០	៤២.៧០៩

១៧.១. ព័ត៌មានអំពីប្រាក់ចំណូលដែលបែងចែក

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(មិនបានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)	
សម្រាប់រយៈពេល៣ ខែចុងក្រោយ		សម្រាប់រយៈពេល៣ ខែចុងក្រោយ	
នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩	
ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
(សំគាល់ ៣)		(សំគាល់ ៣)	

ពេលវេលានៃការទទួលស្គាល់ចំណូល៖

ពេលកន្លងមក	១៨.១៥៨	៧៤.៤៤៨	១០.៤៥០	៤២.៧០៩
------------	--------	--------	--------	--------

១៨. ចំណាយប្រតិបត្តិការ

	សម្ព័ន្ធក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(មិនបានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)	
	សម្រាប់រយៈពេល៣ ខែចុងក្រោយ		សម្រាប់រយៈពេល៣ ខែចុងក្រោយ	
	នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល
(សំគាល់ ៣)				
ថ្លៃដើមផ្ទាល់				
វត្ថុធាតុដើមនិងការប្រើប្រាស់	១៤.៩៦៤	៦១.៣៥២	៧.១៩៧	២៩.៤១៤
ការចំណាយផលិតកម្ម	៤៩៤	២.០២៥	៨៥៧	៣.៥០៣
	១៥.៤៥៨	៦៣.៣៧៧	៨.០៥៤	៣២.៩១៧
ចំណាយផលប្រយោជន៍បុគ្គលិក				
ប្រាក់ខែ ប្រាក់ម៉ោង ប្រាក់លើកទឹកចិត្ត និង				
ចំណាយពាក់ព័ន្ធផ្សេងទៀត	៣៤៧	១.៤២៣	១.០១១	៤.១៣២
ប្រាក់ខែរបស់អភិបាល	៩៧	៣៩៨	៧៤	៣០២
រំលស់បង្គរ				
ទ្រព្យសកម្មអរូបី	១	៤	១	៤
រំលស់				
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	២៧០	១.១០៧	១៤៧	៦០១
ទ្រព្យសម្បត្តិជួលដែលមានសិទ្ធិប្រើប្រាស់	១៨	៧៤	-	-
	២៨៨	១.១៨១	១៤៧	៦០១
ចំណាយទូទៅ				
សេវាធនាគារ	៥៥	២២៥	៦	២៥
ចំណាយផ្សេងទៀត	៦៧	២៧៤	៣៦	១៤៧
សេវាគ្រប់គ្រង	១៨	៧៤	-	-
សេវាវិជ្ជាជីវៈ	៧៨	៣២០	៥	២០
ពន្ធកាត់ទុក	១១២	៤៥៩	៣៥៣	១.៤៤៣
	៣៣០	១.៣៥៣	៤០០	១.៦៣៥
	១៦.៥២១	៦៧.៧៣៦	៩.៦៨៧	៣៩.៥៩១

	ក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(មិនបានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)	
	សម្រាប់រយៈពេល៣ ខែចុងក្រោយ		សម្រាប់រយៈពេល៣ ខែចុងក្រោយ	
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
ថ្លៃដើមផ្ទាល់				
វត្ថុធាតុដើមនិងការប្រើប្រាស់	១៤.៩៦៤	៦១.៣៥២	៧.១៩៧	២៩.៤១៤
ការចំណាយផលិតកម្ម	៤៩៤	២.០២៥	៨៥៧	៣.៥០៣
	១៥.៤៥៨	៦៣.៣៧៧	៨.០៥៤	៣២.៩១៧
ចំណាយផលប្រយោជន៍បុគ្គលិក				
ប្រាក់ខែ ប្រាក់ម៉ោង ប្រាក់លើកទឹកចិត្ត និង				
ចំណាយពាក់ព័ន្ធផ្សេងទៀត	៣៣៧	១.៣៨២	១.០១១	៤.១៣២
ប្រាក់ខែរបស់អភិបាល	៩៧	៣៩៨	៧៤	៣០២
រំលស់បង្គរ				
ទ្រព្យសកម្មអរូបី	១	៤	១	៤
រំលស់				
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	២៧០	១.១០៧	១៤៧	៦០១
ទ្រព្យសម្បត្តិជួលដែលមានសិទ្ធិប្រើប្រាស់	១៨	៧៤	-	-
	២៨៨	១.១៨១	១៤៧	៦០១
ចំណាយទូទៅ				
សេវាធនាគារ	៥៥	២២៥	៦	២៥
ចំណាយផ្សេងទៀត	៣៩	១៦០	៣៦	១៤៧
សេវាគ្រប់គ្រង	១៨	៧៤	-	-
សេវាវិជ្ជាជីវៈ	៧៤	៣០៣	៥	២០
ពន្ធកាត់ទុក	១១២	៤៥៩	៣៥៣	១.៤៤៣
	២៩៨	១.២២២	៤០០	១.៦៣៥
	១៦.៤៧៩	៦៧.៥៦៤	៩.៦៨៧	៣៩.៥៩១

១៩. ថ្លៃដើមហិរញ្ញវត្ថុ

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)	
	សម្រាប់រយៈពេល៣ ខែចុងក្រោយ		សម្រាប់រយៈពេល៣ ខែចុងក្រោយ	
	នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
ចំណាយការប្រាក់សម្រាប់៖				
កម្ចីមានកាលកំណត់	១.៤៥៦	៥.៩៧០	១.០៥០	៤.២៩១
ឥណទានរូបប្រាក់	៧២	២៩៥	៥២	២១៣
ឥណទានបង្វិល	៣	១២	១១	៤៥
ចំណាយការប្រាក់កាត់កងដោយអន្តរក្រុមហ៊ុន	១៧៧	៧២៦	-	-
ចំណាយការប្រាក់ពាក់ព័ន្ធនឹងបំណុលភតិសន្យា	២	៨	-	-
	១.៧១០	៧.០១១	១.១១៣	៤.៥៤៩

២០. ចំណាយពន្ធលើប្រាក់ចំណូល

ដោយអនុលោមទៅតាមច្បាប់ពន្ធដារនៃប្រទេសកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល នៅអត្រាការប្រាក់ ២០% នៃប្រាក់ចំណូលជាប់ពន្ធ។

ក្រៅពីពន្ធលើប្រាក់ចំណូល អ្នកជាប់ពន្ធនៅក្នុងប្រទេសកម្ពុជា គឺត្រូវជាប់ពន្ធអប្បបរមា។ ពន្ធអប្បបរមា គឺជាពន្ធប្រចាំឆ្នាំ ជាមួយនឹងបំណុលដែលស្មើនឹង ១%នៃផលប្រចាំសរុប ដែលរួមបញ្ចូលពន្ធទាំងអស់ លើកលែងពន្ធលើតម្លៃបន្ថែម និងមិនគិតពីស្ថានភាពចំណេញឬ ខាតរបស់អ្នកជាប់ពន្ធឡើយ។ ក្រុមហ៊ុនត្រូវបង់ពន្ធលើប្រាក់ចំណូលដែលខ្ពស់ជាង ឬពន្ធអប្បបរមា។

លិខិតប្រកាសពន្ធរបស់ក្រុមហ៊ុនត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ ដោយសារការអនុវត្តច្បាប់ពន្ធ និងបទប្បញ្ញត្តិសម្រាប់ប្រតិបត្តិការមានច្រើនប្រភេទ គឺងាយនឹងមានការបកស្រាយខុសគ្នាពីចំនួនដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចផ្លាស់ប្តូរនៅពេលក្រោយតាមការកំណត់ចុងក្រោយរបស់អាជ្ញាធរពន្ធដារ។

ដោយអនុលោមតាមច្បាប់ពន្ធលើប្រាក់ចំណូលរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្ទាល់/ មិនផ្ទាល់ មានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលសាជីវកម្មតាមអត្រា ២៥% នៃប្រាក់ចំណូលជាប់ពន្ធ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធមិនត្រូវជាប់ពន្ធលើប្រាក់ចំណូល របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ និងឆ្នាំ២០២០ ទេព្រោះពួកគេមិនបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មរបស់ពួកគេ។

ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និងសម្រាប់ ៣ខែបន្ទាប់ពីចុងការិយបរិច្ឆេទ

ការចំណាយពន្ធលើប្រាក់ចំណូលសម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ រួមមាន៖

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម) សម្រាប់រយៈពេល៣ ខែចុងក្រោយ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក		(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម) សម្រាប់រយៈពេល៣ ខែចុងក្រោយ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ពាន់ដុល្លារអាមេរិក	
		លានរៀល (សំគាល់ ៣)		លានរៀល (សំគាល់ ៣)
ពន្ធបច្ចុប្បន្ន	១៨៣	៧៥០	២៩៤	១.២០២
ពន្ធពន្យា	៨៧	៣៥៧	-	-
ភាពខុសគ្នាបណ្តាលពីប្រតិបត្តិការ	-	-	-	-
ចំណាយពន្ធលើប្រាក់ចំណូលបានប៉ាន់ស្មាន	២៧០	១.១០៧	២៩៤	១.២០២

២០.១. ការកែតម្រូវរវាងប្រាក់ចំណេញមុនកាត់ពន្ធលើប្រាក់ចំណូល និងប្រាក់ចំណូលជាប់ពន្ធ

ការកែតម្រូវរវាងប្រាក់ចំណេញមុនកាត់ពន្ធលើប្រាក់ចំណូល និងប្រាក់ចំណូលជាប់ពន្ធសម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ មានដូចខាងក្រោម៖

ចំណាយពន្ធលើប្រាក់ចំណូល

	សម្ព័ន្ធក្រុមហ៊ុន			
	សម្រាប់រយៈពេល៣ ខែចុងក្រោយ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក		សម្រាប់រយៈពេល៣ ខែចុងក្រោយ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ ពាន់ដុល្លារអាមេរិក	
		លានរៀល (សំគាល់ ៣)		លានរៀល (សំគាល់ ៣)
គណនី (ខាត)/ ចំណេញមុនកាត់ពន្ធ	(៤៦)	(១៨៨)	៤៤៦	១.៨២២
បូក៖				
ចំណាយដែលមិនអាចកាត់ចោលបាន	(២២២)	(៩១០)	១.០២៤	៤.១៨៥
(ខាត)/ ចំណេញជាប់ពន្ធ	(២៦៨)	(១.០៩៨)	១.៤៧០	៦.០០៧
ចំណាយពន្ធលើប្រាក់ចំណូលនៅអត្រា ២០% (ក)	(៥៤)	(២២០)	២៩៤	១.២០២
ពន្ធអប្បបរមា (ខ)	១៨៣	៧៥០	១១២	៤៥៩
ការប៉ាន់ស្មានចំណាយពន្ធ (ក ឬ ខ ដែលខ្ពស់ជាង)	១៨៣	៧៥០	២៩៤	១.២០២

ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ និងសម្រាប់ ៣ខែបន្ទាប់ពីចុងការិយបរិច្ឆេទ

	ក្រុមហ៊ុន		សម្រាប់រយៈពេល៣ ខែចុងក្រោយ	
	នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
គណនី (ខាត)/ ចំណេញមុនកាត់ពន្ធ	(៩)	(៣៧)	៤៤៦	១.៨២២
បូក៖				
ចំណាយដែលមិនអាចកាត់ចោលបាន	(២២២)	(៩១០)	១.០២៤	៤.១៨៥
(ខាត)/ ចំណេញជាប់ពន្ធ	(២៣១)	(៩៤៧)	១.៤៧០	៦.០០៧
ចំណាយពន្ធលើប្រាក់ចំណូលនៅអត្រា ២០% (ក)	(៤៦)	(១៨៩)	២៩៤	១.២០២
ពន្ធអប្បបរមា (ខ)	១៨៣	៧៥០	១១២	៤៥៩
ការប៉ាន់ស្មានចំណាយពន្ធ (ក ឬ ខ ដែលខ្ពស់ជាង)	១៨៣	៧៥០	២៩៤	១.២០២

ប្រព័ន្ធពន្ធដារនៅកម្ពុជាមានលក្ខណៈថ្មីហើយត្រូវបានកំណត់ដោយពន្ធជាច្រើន និងច្បាប់ផ្លាស់ប្តូរជាញឹកញាប់ដែលជារឿយៗមិនច្បាស់ និងស្ថិតក្រោមការបកស្រាយ។ ការបកស្រាយខុសគ្នាជាញឹកញាប់មានក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការជាច្រើន។ ពន្ធជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងការដាក់ពិន័យធ្ងន់ធ្ងរការពិន័យនិងការផ្លាស់ប្តូរអត្រាការប្រាក់។

ធាតុពិតទាំងនេះអាចបង្កើតជាហានិភ័យពន្ធនៅក្នុងប្រទេសកម្ពុជា ដែលមានចំនួនច្រើនជាងប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថាបំណុលពន្ធត្រូវបានផ្តល់ជូនគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយច្បាប់ពន្ធរបស់ខ្លួន។

២១. ចំណូលពន្ធពន្យារ

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ				
សមតុល្យដើមគ្រា	៤៥៣	១.៨៥៤	-	-
ចំណេញ ឬខាតដែលបានទទួលស្គាល់	៨៧	៣៦០	៤៥៣	១.៨៥៤
	៥៤០	២.២១៤	៤៥៣	១.៨៥៤

(ទំព័រនេះត្រូវទុកចន្លោះចោលដោយចេតនា)

២២. ការកែតម្រូវបំណុលដែលកើតពីសកម្មភាពហិរញ្ញវត្ថុ

ការប្រែប្រួលនៃបំណុលរបស់សម្ព័ន្ធក្រុមហ៊ុនដែលកើតឡើងពីសកម្មភាពហិរញ្ញវត្ថុ អាចត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖

	(បានធ្វើសវនកម្មរួច)		(បានត្រួតពិនិត្យ ប៉ុន្តែមិនបានធ្វើសវនកម្ម)		
	ថ្ងៃទី១ ខែកក្កដា		លំហូរសាច់ប្រាក់		
	ឆ្នាំ២០២០		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		
			ដំណើរការ	ការទូទាត់សង	
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
រយៈពេលខ្លី៖					
ឥណទានរូបប្រាក់	២.៤៧៧	-	(៣២៨)	២.១៤៩	៨.៨១១
ឥណទានបង្វិល	១.៦៣២	៣១៦	-	១.៩៤៨	៧.៩៨៧
កម្ចីមានកាលកំណត់	១០៨.៥៨២	-	(៧៥១)	១០៧.៨៣១	៤៤២.១០៧
បំណុលភតិសន្យា	៩៥	-	(១៨)	៧៧	៣១៥
	១១២.៧៨៦	៣១៦	(១.០៩៧)	១១២.០០៥	៤៥៩.២២០

(ទំព័រនេះត្រូវទុកចន្លោះចោលដោយចេតនា)

២៣. សមតុល្យ និងប្រតិបត្តិការរបស់ភាគីសម្ព័ន្ធឯក

ខាងក្រោមគឺជាសមតុល្យមិនទាន់ទូទាត់ជាមួយភាគីសម្ព័ន្ធឯក៖

ភាគីសម្ព័ន្ធឯក	ទំនាក់ទំនង	(បានត្រួតពិនិត្យ និងមិនទាន់ធ្វើសវនកម្ម)		(បានធ្វើសវនកម្មរួច)	
		នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
		ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
ទឹកប្រាក់ដែលភាគីសម្ព័ន្ធឯកជំពាក់					
Diamond Power Limited	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	៤	១៦	៣២	១៣១
Pestech Power Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	២.៣០០	៩.៤១៤
		៤	១៦	២.៣៣២	៩.៥៤៥
ទឹកប្រាក់ដែលជំពាក់ភាគីសម្ព័ន្ធឯក					
Pestech Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	៤.១៩៤	១៧.១៩៥	៤.៧២៩	១៩.៣៥៦
Enersol Co.. Ltd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	២៦.០១៧	១០៦.៦៧០	២៧.៩៩១	១១៤.៥៦៧
Pestech Energy Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	៨៦២	៣.៥២៨
Pestech Transmission Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	៣.០៨៦	១២.៦៥៣	៣.០៨៥	១២.៦២៧
		៣៣.២៩៧	១៣៦.៨១៨	៣៥.៦៦៧	១៥០.០៧៨
ទឹកប្រាក់ដែលក្រុមហ៊ុនជំពាក់ទៅក្រុមហ៊ុនមេ					
Pestech International Berhad	ក្រុមហ៊ុនមេ	៦០.៧៩៥	២៤៩.២៦០	៦២.៨៩២	២៥៧.៤១៧
ក្រុមហ៊ុន					
ទឹកប្រាក់ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធជំពាក់					
Pestech (Myanmar) Limited	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	៣៨	១៥៦	៣៨	១៥៦

ក្រុមហ៊ុន

ចំនួនទឹកប្រាក់ដែលទទួលបានពី/ ទៅភាគីពាក់ព័ន្ធមិនមានការធានាការប្រាក់ឥតគិតថ្លៃ និងការទូទាត់សងតាមតំរូវការ យោងតាមលក្ខខណ្ឌកំណត់សំគាល់ទី ៦ លើកលែងតែចំនួនជាក់លាក់ដោយសារ Pestech International Berhad និង Pestech Sdn Bhd ទទួលបានការប្រាក់ ៦% ក្នុងមួយឆ្នាំ។

ក្នុងការិយបរិច្ឆេទ/ក្នុងអំឡុងឆ្នាំប្រតិបត្តិការខាងក្រោមជាមួយភាគីពាក់ព័ន្ធត្រូវបានកត់ត្រា៖

ភាគីសម្ព័ន្ធឯក	ទំនាក់ទំនង	ប្រតិបត្តិការ	(បានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម) សម្រាប់រយៈពេល៣ ខែចុងក្រោយ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ ពាន់ដុល្លារអាមេរិក		(បានធ្វើសវនកម្ម) សម្រាប់រយៈពេល៣ ខែចុងក្រោយ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ ពាន់ដុល្លារអាមេរិក	
			លានរៀល (សំគាល់ ៣)		លានរៀល (សំគាល់ ៣)	
Diamond Power Limited	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	ចំណូលប្រតិបត្តិការនិងចំណូលថែទាំ	៤៤៩	១.៨៤១	៤៤៩	១.៨៣៦
Pestech Power Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	បុរេប្រទានទទួលបាន	(២.៣០០)	(៩.៤៣០)	១.០៣០	៤.២១២
Pestech Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	ចំណូលកិច្ចសន្យា	-	-	២.៩២១	១១.៩៤៤
		ឧបករណ៍ទទួលបាន	១៤	៥៧	-	-
Enersol Co., Ltd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	ថ្លៃដើមកិច្ចសន្យា	(១.៩៧៤)	(៨.០៩៣)	-	-
Pestech Transmission Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	ថ្លៃដើមកិច្ចសន្យា	-	-	១.១១១	៤.៥៤៣
Pestech Energy Sdn Bhd	ក្រុមហ៊ុនបុត្រសម្ព័ន្ធ	ថ្លៃដើមកិច្ចសន្យា	-	-	៨៦២	៣.៥២៥
Pestech International Berhad	ក្រុមហ៊ុនមេ	បុរេប្រទាន	២.៣០០	៩.៤៣០	-	-
		ថ្លៃសេវាគ្រប់គ្រង	១៨	១	-	-
		សេវាការប្រាក់	១៦៣	៦៦៨	-	-

២៤. ប្រតិបត្តិការជាមួយគណៈគ្រប់គ្រងសំខាន់ៗ

គណៈគ្រប់គ្រងសំខាន់ៗត្រូវបានកំណត់ថាជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការដឹកនាំ និងត្រួតពិនិត្យសកម្មភាពរបស់ក្រុមហ៊ុនដោយផ្ទាល់ ឬដោយប្រយោល។ គណៈគ្រប់គ្រងសំខាន់ៗរួមបញ្ចូលទាំងនាយករបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន។

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន				
(បានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម)		(មិនបានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម)		
សម្រាប់រយៈពេល៣ ខែចុងក្រោយ		សម្រាប់រយៈពេល៣ ខែចុងក្រោយ		
នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០		នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩		
ពាន់ដុល្លារអាមេរិក	លានរៀល	ពាន់ដុល្លារអាមេរិក	លានរៀល	
	(សំគាល់ ៣)		(សំគាល់ ៣)	
ប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗ	៩៧	៣៩៨	៧៤	៣០២

២៥. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

តារាងខាងក្រោមបង្ហាញអំពីសមតុល្យយោង និងតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ រួមទាំងកម្រិតរបស់វានៅក្នុងលំដាប់របស់តម្លៃសមស្រប។ វាមិនរាប់បញ្ចូលទាំងព័ត៌មាននៃតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលត្រូវបានប៉ាន់ស្មានតាមតម្លៃសមស្របប្រសិនបើសមតុល្យយោង គឺជាការប៉ាន់ស្មានដ៏សមរម្យនៃតម្លៃសមស្រប។ តម្លៃយោងនៃសាច់ប្រាក់ និងសមតុល្យក្នុងធនាគារ សមតុល្យដែលភាគីពាក់ព័ន្ធទំនាក់ទំនងទ្រព្យសកម្មកិច្ចសន្យា និងគណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទទួលផ្សេងទៀត គឺជាការប៉ាន់ស្មានដ៏សមរម្យនៃតម្លៃសមស្រប ដោយសារតែលក្ខណៈការិយបរិច្ឆេទរយៈពេលខ្លីរបស់វា ឬការិយបរិច្ឆេទកើនឡើងរបស់វា។

កម្រិតខុសគ្នារបស់វាត្រូវបានបង្ហាញដូចខាងក្រោម៖

- តារាងតម្លៃ (មិនអាចកែប្រែបាន) ក្នុងសកម្មភាពទីផ្សារសម្រាប់កត់សម្គាល់ទៅលើទ្រព្យសកម្ម ឬបំណុល (កម្រិត ១)។
- ធាតុចូលផ្សេងៗក្រៅពីតារាងតម្លៃ រួមបញ្ចូលទាំងកម្រិតទី១ ដែលអាចសង្កេតបានទៅលើការទទួលខុសត្រូវនៃទ្រព្យសកម្ម ឬបំណុល មិនថាដោយផ្ទាល់ ឬដោយប្រយោល (កម្រិតទី២)។
- ធាតុចូលនៃទ្រព្យសកម្ម ឬបំណុលដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលមិនអាចសង្កេតបាន (កម្រិតទី៣)។

សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន				
បំណុលហិរញ្ញវត្ថុ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	សមតុល្យយោង	កម្រិត២	សមតុល្យយោង	កម្រិត២
	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក	ពាន់ដុល្លារអាមេរិក
ឧបករណ៍ហិរញ្ញវត្ថុនិទស្សន៍	៥.៧៥៣	២៣.៥៨៧	៥.៨៦៨	៥.៨៦៨
	៥.៧៥៣	២៣.៥៨៧	៥.៨៦៨	៥.៨៦៨

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ ដែលមានប្រតិបត្តិការនៅក្នុងទីផ្សារគឺផ្អែកទៅលើតម្លៃទីផ្សារដែលបានដកស្រង់នៅការិយបរិច្ឆេទនៃរបាយការណ៍។ ទីផ្សារត្រូវបានចាត់ទុកជាប្រតិបត្តិការ ប្រសិនបើតារាងនៃតម្លៃដកស្រង់គឺត្រូវបានត្រៀមរួចរាល់ និងទៀតទាត់ដែលមានសម្រាប់ការផ្លាស់ប្តូរ អ្នកចែកចាយ ឈ្នួញកណ្តាល សហគ្រាសក្រុមហ៊ុន សេវាកម្មកំណត់តម្លៃ ឬភ្នាក់ងារច្បាប់ និងការបង្ហាញតម្លៃជាក់ស្តែង រួមទាំងប្រតិបត្តិការទីផ្សារទៀតទាត់ក្នុងរយៈពេលវែង។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានរួមបញ្ចូលទៅក្នុងកម្រិតទី១។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ ដែលមិនមានប្រតិបត្តិការក្នុងទីផ្សារសកម្ម (ឧទាហរណ៍៖ និស្សន្ទដែលហួសកម្រិត) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រក្នុងការវាយតម្លៃ។ វិធីសាស្ត្របច្ចេកទេសក្នុងការវាយតម្លៃទាំងនេះ បង្កើនការប្រើប្រាស់ទិន្នន័យទីផ្សារដែលអាចសង្កេតបាន នៅពេលដែលមានហើយពីផ្នែកតិចតួចតាមដែលអាចធ្វើទៅបានតាមការប៉ាន់ស្មានជាក់លាក់របស់អង្គភាព។ ប្រសិនបើធាតុចូលទាំងអស់ដែលគួរឱ្យកត់សម្គាល់ទាំងអស់ ត្រូវទាមទារឱ្យតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុគឺអាចសង្កេតបាន ឧបករណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានរួមបញ្ចូលទៅក្នុងកម្រិតទី២។

ប្រសិនបើធាតុចូលដែលគួរឱ្យកត់សម្គាល់មួយ ឬច្រើនមិនបានពីផ្នែកទៅលើទិន្នន័យទីផ្សារដែលអាចសង្កេតបាន ឧបករណ៍ហិរញ្ញវត្ថុទាំងនោះត្រូវបានរួមបញ្ចូលទៅក្នុងកម្រិតទី៣។

ការផ្លាស់ប្តូរអត្រាការប្រាក់ នៃតម្លៃសមស្របដែលត្រូវបានគណនាជាតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មានផ្អែកលើវិធានការទិន្នផលដែលអាចសង្កេតបាន។

២៦. ចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ

តារាងខាងក្រោមផ្តល់នូវការវិភាគនៃប្រភេទឧបករណ៍ហិរញ្ញវត្ថុ តាមប្រភេទនីមួយៗ៖

	សម្ព័ន្ធក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្ម)	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ថ្លៃដើមរំលស់បង្គរ				
គណនីអតិថិជន និងគណនីទទួលផ្សេងៗ	៣.៣៤៤	១៣.៧១១	១.៤៥២	៥.៩៤៣
សាច់ប្រាក់ និងសមតុល្យក្នុងធនាគារ	៥.៦៣១	២៣.០៨៧	៥.៥២៤	២២.៦១០
ទឹកប្រាក់ដែលភាគីសម្ព័ន្ធហិរញ្ញវត្ថុជំពាក់	៤	១៦	២.៣៣២	៩.៥៤៥
	៨.៩៧៩	៣៦.៨១៤	៩.៣០៨	៣៨.០៩៨

	ក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្ម)	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ថ្លៃដើមរំលស់បង្គរ				
គណនីអតិថិជន និងគណនីទទួលផ្សេងៗ	៣.៣៣៧	១៣.៦៨២	១.៤៣៧	៥.៨៨២
សាច់ប្រាក់ និងសមតុល្យក្នុងធនាគារ	៥.៦២១	២៣.០៤៦	៥.៥០០	២២.៥១២
ទឹកប្រាក់ដែលភាគីសម្ព័ន្ធហិរញ្ញវត្ថុជំពាក់	៤	១៦	២.៣៣២	៩.៥៤៥
ទឹកប្រាក់ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធជំពាក់	៣៨	១៥៦	៣៨	១៥៦
	៩.០០០	៣៦.៩០០	៩.៣០៧	៣៨.០៩៥

បំណុលហិរញ្ញវត្ថុ	សម្ព័ន្ធក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្ម)	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
ថ្លៃដើមរំលស់បង្គរ				
គណនីអ្នកផ្គត់ផ្គង់ និងបំណុលផ្សេងៗ	២៤.៩២១	១០២.១៧៦	១០.៧៩៥	៤៤.១៨៤
ទឹកប្រាក់ដែលជំពាក់ក្រុមហ៊ុនមេ	៦០.៧៩៥	២៤៩.២៦០	៦២.៨៩២	២៥៧.៤១៧
ទឹកប្រាក់ដែលជំពាក់ភាគីសម្ព័ន្ធឯក	៣៣.២៩៧	១៣៦.៥១៨	៣៦.៦៦៧	១៥០.០៧៨
ប្រាក់កម្ចី	១១១.៩២៨	៤៥៨.៩០៥	១១២.៦៩១	៤៦១.២៤៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទសម្រាប់ការពារហានិភ័យ				
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៥.៧៥៣	២៣.៥៨៧	៥.៨៦៨	២៤.០១៨
	២៣៦.៦៩៤	៩៧០.៤៤៦	២២៨.៩១៣	៩៣៦.៩៤១

បំណុលហិរញ្ញវត្ថុ	ក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្ម)	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
ថ្លៃដើមរំលស់បង្គរ				
គណនីអ្នកផ្គត់ផ្គង់ និងបំណុលផ្សេងៗ	២៤.៩១៣	១០២.១៤៣	១០.៧៩៥	៤៤.១៨៤
ទឹកប្រាក់ដែលជំពាក់ក្រុមហ៊ុនមេ	៦០.៧៩៥	២៤៩.២៦០	៦២.៨៩២	២៥៧.៤១៧
ទឹកប្រាក់ដែលជំពាក់ភាគីសម្ព័ន្ធឯក	៣៣.២៩៧	១៣៦.៥១៨	៣៦.៦៦៧	១៥០.០៧៨
ប្រាក់កម្ចី	១១១.៩២៨	៤៥៨.៩០៥	១១២.៦៩១	៤៦១.២៤៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទសម្រាប់ការពារហានិភ័យ				
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៥.៧៥៣	២៣.៥៨៧	៥.៨៦៨	២៤.០១៨
	២៣៦.៦៨៦	៩៧០.៤១៣	២២៨.៩១៣	៩៣៦.៩៤១

២៧. ប្រាក់ចំណេញក្នុងមួយសន្លឹកភាគហ៊ុន

ប្រាក់ចំណេញជាមូលដ្ឋានក្នុងមួយសន្លឹកភាគហ៊ុន ត្រូវបានគណនាដោយការបែងចែកប្រាក់ចំណេញឱ្យទៅអ្នកកាន់កាប់ភាគហ៊ុនរបស់សម្ព័ន្ធក្រុមហ៊ុន តាមចំនួនមធ្យមនៃសន្លឹកភាគហ៊ុនធម្មតាដែលបោះផ្សាយក្នុងការិយបរិច្ឆេទបន្តបន្ទាប់។

	សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន			
	(បានត្រួតពិនិត្យ និងមិនបានធ្វើសវនកម្ម)		(បានធ្វើសវនកម្ម)	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០	
	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)	ពាន់ដុល្លារអាមេរិក	លានរៀល (សំគាល់ ៣)
ខាតពីការបែងចែកទៅកាន់អ្នកកាន់ភាគហ៊ុនធម្មតា	(៣១៣)	(១.២៨៣)	១៥២	៦២០
ចំនួនសន្លឹកហ៊ុនជាមធ្យម	៧៣.១០១.០០០	៧៣.១០១.០០០	៧១.០០០.០០០	៧១.០០០.០០០
ការខាតជាមូលដ្ឋានក្នុងមួយសន្លឹកហ៊ុន (សេន/រៀល)	(០.៤៣)	(១៧.៥៥)	០.២១	៨.៧៣
Diluted ខាតក្នុងមួយសន្លឹកហ៊ុន (សេន/រៀល)	(០.៤៣)	(១៧.៥៥)	០.២១	៨.៧៣

ប្រាក់ចំណេញ Diluted ក្នុងមួយសន្លឹកហ៊ុនត្រូវបានគណនាដោយ ការកែប្រែនៃចំនួនសន្លឹកហ៊ុនធម្មតាជាមធ្យមដែលនៅសល់ ដើម្បីសន្មតការបែងចែកភាគហ៊ុនធម្មតាដែលមានសក្តានុពល។

សម្ព័ន្ធក្រុមហ៊ុន មិនមាន dilutive potential ordinary shares នាអំឡុងចុងការិយបរិច្ឆេទនោះឡើយ។ ដូច្នេះហើយប្រាក់ចំណូលដែលធ្លាក់ចុះក្នុងមួយសន្លឹកហ៊ុនគឺស្មើនឹងប្រាក់ចំណូលជាមូលដ្ឋានក្នុងមួយសន្លឹកហ៊ុន។

២៨. ការប្តេជ្ញាចិត្ត

ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការទិញធានារ៉ាប់រងហានិភ័យនយោបាយរយៈពេល ១០ ឆ្នាំសម្រាប់គម្រោងសាងសង់ប្រព័ន្ធបញ្ជូនថាមពលអគ្គីសនីតាមដងទន្លេ ២៣០ វ៉ុល ស្ទឹងតាវ៉ៃ - ភ្នំពេញ ក្នុងតម្លៃសរុប ៤.៩៦៨.៦០០ ដុល្លារអាមេរិកដើម្បីធានាដល់ទីតាំងខ្លីប្រាក់ដូចដែលបានបង្ហាញនៅក្នុងកំណត់សំគាល់ទី ១៥ គ.៣ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ចំនួនដែលមិនទាន់ត្រូវបានបង់មានចំនួន ៣.៤៦៩.៥១២ ដុល្លារអាមេរិក។

ក្រុមហ៊ុនបានប្តេជ្ញាចិត្តទិញការធានារ៉ាប់រងហានិភ័យនយោបាយរយៈពេល ៧ ឆ្នាំសម្រាប់ការសាងសង់បណ្តាញបញ្ជូនពីខ្សែ ២៣០ គីឡូវ៉ុល និង៥០០ គីឡូវ៉ុល ពីភ្នំពេញទៅក្រុងព្រះសីហនុក្នុងទឹកប្រាក់សរុប ៣.២២២.១២៥ ដុល្លារអាមេរិកដើម្បីធានាដល់ទីតាំងខ្លីប្រាក់ដូចដែលបានបង្ហាញនៅក្នុងកំណត់សំគាល់ទី ១៥ គ.៣ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ចំនួនដែលមិនទាន់ត្រូវបានបង់មានចំនួន ៣.២២២.១២៥ ដុល្លារអាមេរិក។

២៩. យថាភាព

បំណុលយថាភាព

ក្នុងឆ្នាំ ២០១១ GDT បានចេញសេចក្តីជូនដំណឹងអំពីការវាយតម្លៃពន្ធឡើងវិញដល់ក្រុមហ៊ុនដើម្បីទាមទារពន្ធលើប្រាក់ចំណេញដែលមិនបានប្រកាសជាមុននិងពន្ធលើតម្លៃបន្ថែមដែលមានចំនួន ៥៤៦.៩៧១ ដុល្លារអាមេរិក (២.២២២.៣៤៤.០១១ ខ្មែររៀល) ទាក់ទងនឹងរយៈពេលចាប់ពីថ្ងៃទី ១ ខែឧសភាឆ្នាំ ២០១១ ដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០១១ ។

នៅឆ្នាំ ២០១៥ GDT បានចេញសេចក្តីជូនដំណឹងស្តីពីការវាយតម្លៃពន្ធឡើងវិញដល់ក្រុមហ៊ុនដើម្បីទាមទារពន្ធលើប្រាក់ចំណេញដែលមិនបានប្រកាសជាមុននិងពន្ធលើតម្លៃបន្ថែមដែលមានចំនួន ៤៩០.៩១២ ដុល្លារអាមេរិក (១.៩៩៤.៥៧៥.៧៨៥ ខ្មែររៀល) ដែលទាក់ទងនឹងរយៈពេលចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ។

នៅឆ្នាំ ២០១៧ GDT បានចេញសេចក្តីជូនដំណឹងស្តីពីការវាយតម្លៃពន្ធឡើងវិញដល់ក្រុមហ៊ុនដើម្បីទាមទារពន្ធលើប្រាក់ចំណេញដែលមិនបានប្រកាសពន្ធអាករលើតម្លៃបន្ថែមនិងពន្ធកាត់ទុក ១៤ភាគរយលើពន្ធសេវាកម្មចំនួន ២៦៧.៩៥៦ ដុល្លារអាមេរិក (១.០៨៨.៧០៤.៨៣៩ ខ្មែររៀល) សម្រាប់ការធ្វើសវនកម្មពេញលេញប្រចាំឆ្នាំ ២០១០។

ជាការឆ្លើយតបក្រុមហ៊ុនបានដាក់លិខិតតវ៉ាទៅ GDT ដើម្បីតវ៉ាការវាយតម្លៃខុស។ គណៈគ្រប់គ្រងចាត់ទុកលិខិតវាយតម្លៃទាំងនេះ មិនមានមូលដ្ឋាននិងមិនសហគុណនិងប្រូបាប៊ីលីតេដែលពួកគេនឹងត្រូវបានតម្រូវឱ្យទូទាត់ពន្ធដែលត្រូវបានវាយតម្លៃថានៅឡើយ។ ការតវ៉ានៅតែរង់ចាំដូចកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

៣០. ព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗ

គណៈគ្រប់គ្រងជឿជាក់ថាសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានជំហរល្អក្នុងការទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច។

កត្តាដែលរួមចំណែកដល់ជំហររឹងមាំរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនរួមមាន៖

- គ្មានការលុបចោលកិច្ចសន្យាសំខាន់ៗនោះឡើយ។ លើសពីនេះទៀតសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានកិច្ចសន្យារយៈពេលវែងជាច្រើនជាមួយនឹងចំនួនអតិថិជនដែលមានស្រាប់។ និង
- អតិថិជនធំៗ របស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមិនបានជួបការលំបាកផ្នែកហិរញ្ញវត្ថុទេ។ គុណភាពឥណទាននៃចំណូលពាណិជ្ជកម្មដែលទទួលបាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានគេចាត់ទុកថាខ្ពស់។

ជាមួយគ្នា សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនមានជំហរយ៉ាងរឹងមាំ និងមានដើមទុន និងសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់បម្រើដល់សកម្មភាពប្រតិបត្តិការ និងបំណុលរបស់ពួកគេ។ គោលបំណង និងគោលនយោបាយរបស់សម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុន សម្រាប់គ្រប់គ្រងដើមទុន ហានិភ័យឥណទាន និងហានិភ័យសាច់ប្រាក់ងាយស្រួល ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន។

ការចេញលក់សន្លឹកប័ត្រជាសាធារណៈ(“IPO”)

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនបានបំពេញការចេញលក់សន្លឹកប័ត្រជាសាធារណៈ និងបានចុះបញ្ជីសន្លឹកប័ត្ររបស់ខ្លួន អោយមានប្រតិបត្តិការនៅក្នុងទីផ្សារចម្បងរបស់ផ្សារមូលបត្រកម្ពុជា។

[ទំព័រនេះត្រូវបានទុកឱ្យទំនេរដោយចេតនា]